

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសង្ខេប និងដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| មាតិកា | ទំព័រ |
|-------------------------------------------------------------|--------------|
| របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល | ១ – ២ |
| ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម៖ | |
| របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម | ៣ |
| របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួម | ៤ |
| របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួម | ៥ |
| របាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួម | ៦ |
| ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែក៖ | |
| របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដោយឡែក | ៧ |
| របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបដោយឡែក | ៨ |
| របាយការណ៍បម្រែបម្រួលមូលធនសង្ខេបដោយឡែក | ៩ |
| របាយការណ៍លំហូរសាច់ប្រាក់សង្ខេបដោយឡែក | ១០ |
| កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែក | ១១ - ២៧ |



**របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល
ជូនភាគទុនិក ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម ដែលបានភ្ជាប់មកជាមួយរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ជេ & អេ (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនរួម”) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដោយឡែក របស់ធនាគារ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយនឹងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗ សង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ និងរបាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួម និងដោយឡែក និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ព្រមទាំង កំណត់សម្គាល់ផ្សេងៗ រួមមានសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និង កំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងដាក់បង្ហាញព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរបស់ក្រុមហ៊ុនរួម និង ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែករបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ជាក់នូវសេចក្តី សន្និដ្ឋានលើ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកនេះ ផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជា សម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួត ពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរ ជាពិសេសចំពោះបុគ្គលិកដែលទទួលខុសត្រូវចំពោះ បញ្ហាផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ អនុលោមទៅតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា វិសាលភាពនៃការត្រួតពិនិត្យ មានទំហំតូចជាងការធ្វើសវនកម្ម ដូចនេះក្នុងការត្រួតពិនិត្យ យើង ខ្ញុំមិនអាចអះអាងថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្មទេ។



សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និង ដោយឡែក ដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

៧. ក្រុមហ៊ុន ប្រាយធីតធីហោវខូតើស (ខេមបូឌា)




គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| | កំណត់ សម្គាល់ | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | |
|------------------------------------------------|------------------|-----------------------------|----------------------|---------------------------|----------------------|
| | | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| ទ្រព្យសកម្ម | | | | | |
| សាច់ប្រាក់ក្នុងដៃ | | ៣៨.៨៧១.៨១០ | ១៥៨.២០៨.២៦៧ | ៣៦.២៧២.៤៥៥ | ១៤៦.៧២២.០៨០ |
| សមតុល្យនៅធនាគារកណ្តាល | | ៤៤.៣៩១.៨៥៧ | ១៨០.៦៧៤.៨៥៨ | ៧៣.២៩០.៣៦៦ | ២៩៦.៤៥៩.៥៣០ |
| សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | | ៨២.៤៦៧.១៤៤ | ៣៣៥.៦៤១.២៧៦ | ៩៩.៩៩៨.៦០៨ | ៤០៤.៤៩៤.៣៦៩ |
| ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល | | ៦១.៩០៤.៨៨៦ | ២៥១.៩៥២.៨៨៦ | ៥៩.៥៣៥.២៥៥ | ២៤០.៨២០.១០៦ |
| ឥណទានអតិថិជន | ៦ | ៧២៣.៧៦៤.៩៧១ | ២.៩៤៥.៧២៣.៤៣១ | ៧២១.៣២២.០៦៩ | ២.៩១៧.៧៤៧.៧៦៩ |
| មូលបត្រវិនិយោគ | | ៣.១៧៤.៩៩០ | ១២.៩២២.២០៩ | ៣.១៥៧.៩០៣ | ១២.៧៧៣.៧១៤ |
| ទ្រព្យសកម្មអរូបី | | ៧.២៦២.៩១២ | ២៩.៥៦០.០៥២ | ៨.០២៨.៩២៨ | ៣២.៤៧៧.០១៤ |
| ទ្រព្យសម្បត្តិ និងបរិក្ខារ | | ១៥.៣៣១.១៦៧ | ៦២.៣៩៧.៨៥០ | ១៦.២៧៩.៧៥១ | ៦៥.៨៥១.៥៩៣ |
| ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ | ៧ | ១០.៧៨៨.៤៤៦ | ៤៣.៩០៨.៩៧៥ | ៩.៧៨០.១៤៤ | ៣៩.៥៦០.៨៤៤ |
| ពន្ធពន្យារទ្រព្យសកម្ម | | - | - | ២៣៧.០១០ | ៩៥៨.៧០៥ |
| ទ្រព្យសកម្មផ្សេងៗ | | ៥.៧២០.៤១០ | ២៣.២៨២.០៦៩ | ៥.២៩៥.៤៥៩ | ២១.៤២០.១៣២ |
| ទ្រព្យសកម្មសរុប | | ៩៩៣.៦៧៨.៥៩៣ | ៤.០៤៤.២៧១.៨៧៣ | ១.០៣៣.១៩៧.៩៨៨ | ៤.១៧៩.២៨៥.៨៦០ |
| បំណុល និងមូលធន | | | | | |
| បំណុល | | | | | |
| ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ | | ៧៩.៩៩៧.៤២៨ | ៣២៥.៥៨៩.៥៣២ | ៨៨.៥៦៥.៥៧៧ | ៣៥៨.២៤៧.៧៥៩ |
| ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ | | ៦៧៥.៣២៦.០១០ | ២.៧៤៨.៥៧៦.៨៦០ | ៧១៨.៣៤២.៩៦២ | ២.៩០៥.៦៩៧.២៨១ |
| បំណុលពន្ធលើប្រាក់បំណុលក្នុងគ្រា | | ១.០៦០.៣៤៤ | ៤.៣១៥.៦០០ | ៣.៥២២.៧១២ | ១៤.២៤៩.៣៧០ |
| បំណុលពន្ធពន្យារ | | ៣៩៦.៥៨៣ | ១.៦១៤.០៩២ | - | - |
| ប្រាក់កម្ចី | | ១៩.១៤៧.១៥៩ | ៧៧.៩២៨.៩៣៧ | ១៥.៤០៧.៤១០ | ៦២.៣២២.៩៧៣ |
| មូលបត្របំណុលបានចេញផ្សាយ | | ១៩.៦៩៤.១៣៦ | ៨០.១៥៥.១៣៤ | ១៩.៧៩៣.៤៧៤ | ៨០.០៦៤.៦០២ |
| បំណុលកតិសន្យា | ៧ | ១១.៣១៨.១៣៩ | ៤៦.០៦៤.៨២៦ | ១០.១៨៩.៨៤១ | ៤១.២១៧.៩០៧ |
| កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក | | ១៦៣.០០០ | ៦៦៣.៤១០ | ១៦៣.០០០ | ៦៥៩.៣៣៥ |
| បំណុលផ្សេងៗ | | ៣.៨២៥.៦៩៩ | ១៥.៥៧០.៥៩៥ | ១.៥៣៨.៥៤៧ | ៦.២២៣.៤២៣ |
| អនុបំណុល | | ២០.០៣៧.១២៨ | ៨១.៥៥១.១១១ | ២០.០៣៧.១២៨ | ៨១.០៥០.១៨២ |
| បំណុលសរុប | | ៨៣០.៩៦៥.៦២៦ | ៣.៣៨២.០៣០.០៩៧ | ៨៧៧.៥៦០.៦៥១ | ៣.៥៤៩.៧៣២.៨៣២ |
| មូលធន | | | | | |
| ដើមទុន | ៨ | ១០២.០០០.០០០ | ៤១៥.១៤០.០០០ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ |
| ទុនបម្រុងតាមច្បាប់ | | ១៤.៨៧៣.៨៨៧ | ៦២.១៥២.៥៨១ | ១១.៦៨៣.១៦៧ | ៤៩.១៩៥.០៦៧ |
| ចំណេញរក្សាទុក | | ៤៥.៨៣៩.០៨០ | ១៨៥.៣០៣.៩៧៨ | ៥១.៩៥៤.១៧០ | ២១០.១៣៧.៣៥៩ |
| ទុនបម្រុងផ្សេងៗ | | - | (៣៥៤.៧៨៣) | - | (១.៩១៩.៣៩៨) |
| មូលធនសរុប | | ១៦២.៧១២.៩៦៧ | ៦៦២.២៤១.៧៧៦ | ១៥៥.៦៣៧.៣៣៧ | ៦២៩.៥៥៨.០២៨ |
| បំណុល និងមូលធនសរុប | | ៩៩៣.៦៧៨.៥៩៣ | ៤.០៤៤.២៧១.៨៧៣ | ១.០៣៣.១៩៧.៩៨៨ | ៤.១៧៩.២៨៥.៨៦០ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេប
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

| កំណត់សម្គាល់ | សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ | | | |
|-------------------------------------------------------|--------------------------------|-------------------|-----------------------------|--------------------|--------------------------------|--------------------|-----------------------------|--------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ឡូទ្រូរណេមរិក | ពាន់រៀល | ឡូទ្រូរណេមរិក | ពាន់រៀល | ឡូទ្រូរណេមរិក | ពាន់រៀល | ឡូទ្រូរណេមរិក | ពាន់រៀល |
| ចំណូលការប្រាក់ | ១៨.៥៤១.៦៤៦ | ៧៥.៣៣៤.៧០៨ | ១៦.៨២០.២៨៨ | ៦៨.៧៤៤.៥១៧ | ៣៦.៤៤១.៧៧៤ | ១៤៧.៩៩០.០៤៤ | ៣៣.១២៥.៧១៤ | ១៣៥.០២០.៤១០ |
| ចំណាយការប្រាក់ | (៦.៨៩៣.៦៥៤) | (២៨.០០៨.៩៣២) | (៦.៨៨៥.៧៩៩) | (២៨.១៤២.២៦១) | (១៤.១៧៤.៤៥៦) | (៥៧.៥៦២.៤៦៦) | (១៣.១៣៥.៧៩២) | (៥៣.៥៤១.៤៨៤) |
| ចំណូលការប្រាក់សុទ្ធ | ១១.៦៤៧.៩៩២ | ៤៧.៣២៥.៧៧៦ | ៩.៩៣៤.៤៨៩ | ៤០.៦០២.២៥៦ | ២២.២៦៧.៣១៨ | ៩០.៤២៧.៥៧៨ | ១៩.៩៨៩.៩២២ | ៨១.៤៧៨.៩២៦ |
| ចំណូលការប្រាក់រដ្ឋសា | ១២២.២០៨ | ៤៩៦.៥៣១ | ១.២២៥.២៦២ | ៥.០០៧.៦៤៦ | ៨៦៥.៥៩៧ | ៣.៥៧៧.៣៧២ | ១.៨៨៣.៧៥១ | ៧.៦៧៤.១៦៩ |
| ចំណាយការប្រាក់រដ្ឋសា | (២៧៩.៣៩៦) | (១.១៣៥.១៨៦) | (២៧៩.៧៩៦) | (១.១៤៣.៥២៦) | (៥៤១.២៣៧) | (២.១៩៧.៩៦៣) | (៥៩៦.៧០៧) | (២.៤៣២.១៧៨) |
| (ចំណាយ) / ចំណូល អន្តរជាតិសុទ្ធ | (១៥៧.១៨៨) | (៦៣៨.៦៥៥) | ៩៤៥.៤៦៦ | ៣.៨៦៤.១២០ | ៣២៤.៣៦០ | ១.៣៧៩.៤០៩ | ១.២៨៧.០៤៤ | ៥.២៤១.៩៩១ |
| ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ | ៩ | (៣៦៨.៤១០) | (១.៤៩៦.៨៥០) | (២៦៥.៧៧១) | (១.១០២.៥៥៤) | (២.១៦២.៨៤៦) | (៨.៧៨៣.៣១៨) | (៥០៩.០៩៨) |
| ខាតផ្សេងៗ - សុទ្ធ | (១៦៧.៣៧០) | (៦៨០.០២៤) | (៣២៤.៨៦៩) | (១.៣២៧.៧៤០) | (១០២.៦៤០) | (៤១៦.៨២១) | (៤.៤៥៣) | (១៨.១៥០) |
| ចំណូលប្រតិបត្តិការផ្សេងៗ | ៣៥២.៥៤០ | ១.៤៣២.៣៧០ | ៩.៩២២ | ៤០.៥៥១ | ៦៥៣.៤៦០ | ២.៦៥៣.៧០១ | ២០.៤១៨ | ៨៣.២២៤ |
| ខាតប្រតិបត្តិការផ្សេងៗសុទ្ធ | (១៤៣.២៤០) | (៧៤៤.៥០៤) | (៥៨៤.៧១៨) | (២.៣៨៤.៧៤៣) | (១.៥១១.២២៦) | (៦.៥៦៦.៤៣៤) | (៤.៨៣៥.១៣៣) | (២.០១០.០០៩) |
| ចំណាយបុគ្គលិក | (២.០១១.៧៣០) | (៨.១៧៣.៦៥៩) | (១.៨២២.២៤១) | (៧.៤៤៧.៤៩៩) | (៣.៨៥០.៨៦៥) | (១៥.៦៣៨.៣៦៣) | (៣.៩៥៦.០២៣) | (១៦.១២៤.៧៥០) |
| វិលសំទ្រសម្បត្តិ និងហិក្ខា និងវិលសំទ្រសកម្មអរូបី | (១.៩១២.០៧៤) | (៧.៧៦៤.៧៩៧) | (១.៣០១.១៤២) | (៥.៣១៧.៧៦៧) | (៣.៧៩៤.៤៥៩) | (១៥.៤២៥.៥៤១) | (៣.០៦៩.០៣៤) | (១២.៥០៩.៣៩៩) |
| ចំណាយប្រតិបត្តិការផ្សេងៗ | (២.៧៥៤.៦៤៤) | (១១.១៩២.១១៩) | (១.៨២២.៣៦៣) | (៧.៤៤៧.៩៩៨) | (៤.៨៧៧.៧៣៨) | (១៨.១៨៤.០៩៤) | (៣.៣៣៤.៩៧៩) | (១៣.៥៩៣.៣៧៤) |
| ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល | ៤.៦២៩.១១២ | ១៨.៨០៨.០៨២ | ៥.៣៤៩.៤៩១ | ២១.៨៦៣.៣៦៩ | ៨.៨៥៥.៥៩០ | ៣៥.៩៦២.៥៥១ | ១០.៤២៣.៧៩៣ | ៤២.៤៨៧.៣៨១ |
| ចំណាយពន្ធលើប្រាក់ចំណូល | (៩០៥.៥៩៦) | (៣.៦៧៩.៤៣៧) | (១.១៨៩.០៣៩) | (៤.៨៤៧.២៥៤) | (១.៧៧៩.៩៦០) | (៧.២២៥.៤១៨) | (២.៣៩១.៣៤៩) | (៩.៧៤៧.១៣៩) |
| ចំណេញក្នុងការិយបរិច្ឆេទ | ៣.៧២៣.៥១៦ | ១៥.១២៨.៦៤៥ | ៤.១៦០.៤៥២ | ១៧.០១៦.១១៥ | ៧.០៧៥.៦៣០ | ២៨.៧៣៧.១៣៣ | ៨.០៣២.៤៤៤ | ៣២.៧៤០.២៤២ |
| លទ្ធផលលម្អិតផ្សេងៗ | | | | | | | | |
| ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត | - | ១.៦០៩.៣៥៣ | - | ១.២៥៤.៨៣១ | - | ១.៥៦៤.៦១៥ | - | ៩៨៥.៥៤០ |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ១.៦០៩.៣៥៣ | - | ១.២៥៤.៨៣១ | - | ១.៥៦៤.៦១៥ | - | ៩៨៥.៥៤០ |
| លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប | ៣.៧២៣.៥១៦ | ១៦.៣៤៧.៣៥១ | ៤.១៦០.៤៥២ | ១៨.៥២៥.៧៧៦ | ៧.០៧៥.៦៣០ | ៣០.២៩៨.៧៤៨ | ៨.០៣២.៤៤៤ | ៣៣.៧២៥.៧៨២ |
| ចំណេញសរុបរបស់ក្រុមហ៊ុនសុទ្ធ | ៣.៧២៣.៥១៦ | ១៥.១២៨.៦៤៥ | ៤.១៦០.៤៥២ | ១៧.០១៦.១១៥ | ៧.០៧៥.៦៣០ | ២៨.៧៣៧.១៣៣ | ៨.០៣២.៤៤៤ | ៣២.៧៤០.២៤២ |
| លទ្ធផលលម្អិតសរុបរបស់ក្រុមហ៊ុនសុទ្ធ | ៣.៧២៣.៥១៦ | ១៦.៣៤៧.៣៥១ | ៤.១៦០.៤៥២ | ១៨.៥២៥.៧៧៦ | ៧.០៧៥.៦៣០ | ៣០.២៩៨.៧៤៨ | ៨.០៣២.៤៤៤ | ៣៣.៧២៥.៧៨២ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រែប្រួល
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| | បេសម្ព័ន្ធសម្រេបប្រែប្រួល | | | | | | | | | |
|-----------------------------------------------------|---------------------------|-------------|--------------------|------------|----------------|--------------|-----------------|-------------|----------------|-------------|
| | ដើមទុន | | ទុនបម្រុងតាមច្បាប់ | | ចំណេញរក្សាទុក | | ទុនបម្រុងផ្សេងៗ | | សរុប | |
| | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ | ៨០.០០០.០០០ | ៣២៦.០០០.០០០ | ៨.២៥២.៨១១ | ៣៥.២០៩.៥០៦ | ៥០.២៤៦.៦៧២ | ២០៣.១៧៥.៨៨៩ | - | - | ១៣៨.៤៩៩.៤៨៣ | ៥៦៤.៣៨៥.៣៩៥ |
| ចំណេញក្នុងការិយបរិច្ឆេទ | - | - | - | - | ៨.០៣២.៤៤៤ | ៣២.៧៤០.២៤២ | - | - | ៨.០៣២.៤៤៤ | ៣២.៧៤០.២៤២ |
| លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | - | - | - | - | - | ៩៨៥.៥៤០ | - | ៩៨៥.៥៤០ |
| លទ្ធផលសរុបប្រែប្រួល | - | - | - | - | ៨.០៣២.៤៤៤ | ៣២.៧៤០.២៤២ | - | ៩៨៥.៥៤០ | ៨.០៣២.៤៤៤ | ៣៣.៧៦១.៧២២ |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន | | | | | | | | | | |
| បម្រែបម្រួលពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨) | ១២.០០០.០០០ | ៤៨.៩១២.០០០ | - | - | (១២.០០០.០០០) | (៤៨.៩១២.០០០) | - | - | - | - |
| ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ | - | - | ២.៧៧៣.៤៧៣ | ១១.៣០៤.៦៧៦ | (២.៧៧៣.៤៧៣) | (១១.៣០៤.៦៧៦) | - | - | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ១.៦៤៤.០០០ | - | - | - | - | - | - | - | ១.៦៤៤.០០០ |
| ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន | ១២.០០០.០០០ | ៥០.៥៥៦.០០០ | ២.៧៧៣.៤៧៣ | ១១.៣០៤.៦៧៦ | (១៤.៧៧៣.៤៧៣) | (៦០.៥១៦.៦៧៦) | - | - | - | ១.៦៤៤.០០០ |
| សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | ៩២.០០០.០០០ | ៣៧៦.៥៥៦.០០០ | ១១.០២៦.២៨៤ | ៤៦.៥១៤.១៨២ | ៤៣.៥០៥.៦៨៧ | ១៧៥.៦៩៩.៤៥៥ | - | ៩៨៥.៥៤០ | ១៤៦.៥៣១.៩២៧ | ៥៩៩.៧៥៥.១៧៧ |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ | ១១.៦៨៣.១៦៧ | ៤៩.១៩៥.០៦៧ | ៥១.៩៥៤.១៧០ | ២១០.១៣៧.៣៥៩ | - | (១.៩១៩.៣៩៨) | ១៥៥.៦៣៧.៣៣៧ | ៦២៩.៥៥៣.០២៨ |
| ចំណេញក្នុងការិយបរិច្ឆេទ | - | - | - | - | ៧.០៧៥.៦៣០ | ២៨.៧៣៤.១៣៣ | - | - | ៧.០៧៥.៦៣០ | ២៨.៧៣៤.១៣៣ |
| លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | - | - | - | - | - | ១.៥៦៤.៦១៥ | - | ១.៥៦៤.៦១៥ |
| លទ្ធផលសរុបប្រែប្រួល | - | - | - | - | ៧.០៧៥.៦៣០ | ២៨.៧៣៤.១៣៣ | - | ១.៥៦៤.៦១៥ | ៧.០៧៥.៦៣០ | ៣០.២៦៣.៨៤៨ |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន | | | | | | | | | | |
| បម្រែបម្រួលពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨) | ១០.០០០.០០០ | ៤០.៦១០.០០០ | - | - | (១០.០០០.០០០) | (៤០.៦១០.០០០) | - | - | - | - |
| ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ | - | - | ៣.១៩០.៧២០ | ១២.៩៥៧.៥១៤ | (៣.១៩០.៧២០) | (១២.៩៥៧.៥១៤) | - | - | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ២.៣៩០.០០០ | - | - | - | - | - | - | - | ២.៣៩០.០០០ |
| ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន | ១០.០០០.០០០ | ៤៣.០០០.០០០ | ៣.១៩០.៧២០ | ១២.៩៥៧.៥១៤ | (១៣.១៩០.៧២០) | (៥៣.៥៦៧.៥១៤) | - | - | - | ២.៣៩០.០០០ |
| សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ១០២.០០០.០០០ | ៤១៥.១៤០.០០០ | ១៤.៨៧៧.០០៧ | ៦២.៤៧១.៦៨១ | ៤៥.៤៣៥.០៨០ | ១៨៥.៣០១.៩៤៥ | - | (៣៥៤.៧៨៣) | ១៦៣.៦០៧.១៦៧ | ៦៣២.០១៩.១៧៦ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបប្រែប្រួលនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំ
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
|-------------------------------------------------------------------------|------------------------------|---------------|-----------------------------|---------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ | | | | |
| ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល | ៨.៨៥៥.៥៩០ | ៣៥.៩៦២.៥៥១ | ១០.៤២៣.៧៩៣ | ៤២.៤៨៧.៣៨១ |
| <i>និយ័តកម្ម៖</i> | | | | |
| រំលស់ទ្រព្យសម្បត្តិ និងហិក្ខា និងរំលស់ទ្រព្យសកម្មអរូបី | ៣.៧៩៨.៤៤៤ | ១៥.៤២៥.៥៤១ | ៣.០៦៩.០៣៤ | ១២.៥០៩.៣៩៩ |
| ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ | ២.១៦២.៨៤៦ | ៨.៧៨៣.៣១៤ | ៥០៩.០៩៤ | ២.០៧៥.០៨៣ |
| (ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រវិនិយោគ | (១៨.១៨០) | (៧៣.៨២៩) | ៤០២.២២២ | ១៩៦.៩៦០ |
| ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល | (២៦៤.៧០៨) | (១.០៧៤.៩៧៩) | (១៤០.៧២៤) | (៥៧៣.៥៩១) |
| ចំណូលការប្រាក់ | (៣៦.៤៤១.៧៧៤) | (១៤៧.៩៩០.០៤៤) | (៣៣.១២៥.៧១៤) | (១៣៥.០២០.៤១០) |
| ចំណាយការប្រាក់ | ១៤.១៧៤.៤៤៦ | ៥៧.៥៦២.៤៦៦ | ១៣.១៣៥.៧៩២ | ៥៣.៥៤១.៤៨៤ |
| <i>បញ្ចប់ប្រែប្រួលដើមទុនបង្វិល៖</i> | | | | |
| ទុនបង្កើតកាតព្វកិច្ចជាមួយធនាគារកណ្តាល | (១.៣៨៨.៦៤៧) | (៥.៦៣៩.២៩៥) | ២៨.៨១០.៣៩៦ | ១១៧.៤៣១.១៧៤ |
| ឥណទានអតិថិជន | (៤.២១៣.៧៥៥) | (១៧.១១២.០៥៩) | (៣៩.៣១៦.១៧៣) | (១៦០.២៥២.៧២១) |
| ទ្រព្យសកម្មផ្សេងៗ | (៤២៤.៩៥១) | (១.៧២៥.៧២៦) | (៦០២.២៦៤) | (២.៤៥៤.៨២៨) |
| ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ | (៤.៥៥៨.៣៨៧) | (៣៤.៨៨១.៥០១) | ៣៩.៨០៤.០៤២ | ១៦២.២៥៧.៥៧៩ |
| ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ | (៤២.៥៨៩.៩៧៤) | (១៧២.៩៥៧.៨៤៤) | ២៧៧.១៥៨ | ១.១២៩.៦៩៦ |
| បំណុលផ្សេងៗ | ២.១៩២.៨១៥ | ៨.៩០៥.០២២ | ៦៧.៤២៣ | ២៧៤.៤១៦ |
| សាច់ប្រាក់(ប្រើក្នុង)/បានពីប្រតិបត្តិការ | (៦២.៧៨៧.២១១) | (២៥៤.៨១៦.៤១៩) | ២២.៩៦៤.១៨៧ | ៩៣.៦០២.០២៦ |
| ការប្រាក់បានទទួល | ៣៦.១៦៧.៥៤១ | ១៤៦.៨៧៦.៥៤៦ | ៣២.៤១៨.៩៤១ | ១៣២.១៣៩.៧៦៧ |
| ការប្រាក់បានបង់ | (១៤.៥២៣.៨៧៣) | (៥៥.៩៨១.៤៤៨) | (១២.០៦៨.៩៧៥) | (៤៩.១៩៣.១៤២) |
| ពន្ធលើប្រាក់ចំណូលបានបង់ | (៣.៦០៤.៧៣៥) | (១៤.៦៥៥.០៧៣) | (៤.៥៦៨.៩៨៣) | (១៨.៦២៣.១៧៥) |
| សាច់ប្រាក់សុទ្ធជ្រើក្នុង/បានពីសកម្មភាពប្រតិបត្តិការ | (៤៤.៧១២.២៣៨) | (១៨១.៥៧៦.៣៩៤) | ៣៨.៧៤៤.២១០ | ១៥៧.៩២៥.៤៧៦ |
| លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ | | | | |
| ប្រាក់បញ្ញើដើមទុនមានការធានា | (១.០០០.០០០) | (៤.០៦១.០០០) | - | - |
| ការទិញទ្រព្យសម្បត្តិ និងហិក្ខា | (៦៨៣.៩៩៦) | (២.៧៧៧.៧០៨) | (១.២៩២.៨២១) | (៥.២៦៩.៥៣៤) |
| ការទិញទ្រព្យសកម្មអរូបី | (២៣២.២៩៩) | (៩៤៣.៣៦៦) | (១.១១៨.០៧១) | (៤.៥៥៧.២៥៧) |
| ការ(ដាក់)/ដកមូលបត្រអាចផ្តល់ជូនធនាគារកណ្តាល | (១០.០២៧.០០០) | (៤០.៧១៩.៦៤៧) | ៦.៩៧០.០០០ | ២៨.៤០៩.៧២០ |
| សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | ៧.៩៤៥.៥២៥ | ៣២.២៦៦.៧៧៧ | (៤០.៥០០.៥៣៥) | (១៦៥.០៨០.១៨១) |
| សាច់ប្រាក់សុទ្ធជ្រើក្នុងសកម្មភាពវិនិយោគ | (៣.៩៩៧.៧៧០) | (១៦.២៧៧.៩៤៦) | (៣៤.៩៤១.៤៣១) | (១៤២.៤៩៧.២៥២) |
| លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន | | | | |
| ភាគលាភបានបង់ | - | - | (១.០០០.០០០) | (៤.០៧៦.០០០) |
| សាច់ប្រាក់បានពីប្រាក់កម្ចី | ១៥.៧៥៩.៦៦៥ | ៦៤.០០០.០០០ | ១៧.៦៦៤.៣៧៧ | ៧២.០០០.០០១ |
| ការទូទាត់សងប្រាក់កម្ចី | (១១.៩១០.៨៦៩) | (៤៨.៣៧០.០៣៩) | (២២.០៨០.៤៧១) | (៩០.០០០.០០០) |
| សាច់ប្រាក់បានពីការបោះផ្សាយមូលបត្របំណុល | - | - | ៩.៨០៩.៩៣៣ | ៣៩.៩៤៥.២៨៧ |
| ការបង់ប្រាក់ដើមនៃកតិសន្យា | (១.០៤៧.៥២៧) | (៤.២៥៤.០០៧) | (១.០១១.៥១៧) | (៤.១២២.៩៤៣) |
| សាច់ប្រាក់សុទ្ធជ្រើក្នុងសកម្មភាពហិរញ្ញប្បទាន | ២.៨០១.២៦៩ | ១១.៣៧៥.៩៥៤ | ៣.៣៨២.៣២២ | ១៣.៧៨៦.៣៤៥ |
| (តំហយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ | (៤៥.៩០៤.៧៣៩) | (១៨៦.៤៣៥.៣៨៤) | ៦.១៨១.១០៥ | ២៥.២១៤.៥៦៥ |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ | ១១០.៩៧៣.៨៥០ | ៤៤៨.៨៨៩.២២៣ | ៩៨.២៦២.០៣៦ | ៤០០.៤១៧.៧៩៧ |
| លាម្យៀងពីការប្តូររូបិយប័ណ្ណ | - | ២.៣៦១.១៦៣ | - | ១.៨៧៣.៨៧៩ |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ | ៦៥.០៦៩.១១១ | ២៦៤.៨១៥.០០២ | ១០៤.៤៤៣.១៤១ | ៤២៧.៥០៦.២៤១ |

សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់

ចំណេញរក្សាទុកចំនួន ១០ លានដុល្លារអាមេរិករបស់ធនាគារ ត្រូវបានបម្លែងទៅជាដើមទុននៅក្នុងការិយបរិច្ឆេទ (សូមមើលក្នុងកំណត់សម្គាល់ ៨)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបប្រចាំនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដោយឡែក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| | កំណត់ សម្គាល់ | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | |
|------------------------------------------------|------------------|-----------------------------|----------------------|---------------------------|----------------------|
| | | ទុន្ទរណេមរិក | ពាន់រៀល | ទុន្ទរណេមរិក | ពាន់រៀល |
| ទ្រព្យសកម្ម | | | | | |
| សាច់ប្រាក់ក្នុងដៃ | | ៣៨.៨៧១.៨១០ | ១៥៨.២០៨.២៦៧ | ៣៦.២៧២.៤៥៥ | ១៤៦.៧២២.០៨០ |
| សមតុល្យនៅធនាគារកណ្តាល | | ៤៤.៣៩១.៨៥៧ | ១៨០.៦៧៤.៨៥៨ | ៧៣.២៩០.៣៦៦ | ២៩៦.៤៥៩.៥៣០ |
| សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | | ៨២.៤៦៧.១៤៤ | ៣៣៥.៦៤១.២៧៦ | ៩៩.៩៩៨.៦០៩ | ៤០៤.៤៩៤.៣៧៣ |
| ប្រាក់កម្ចីល់តាមច្បាប់នៅធនាគារកណ្តាល | | ៦១.៩០៤.៨៨៦ | ២៥១.៩៥២.៨៨៦ | ៥៩.៥៣៥.២៥៥ | ២៤០.៨២០.១០៦ |
| ឥណទានអតិថិជន | ៦ | ៧២៩.៩៩៥.១០៧ | ២.៩៧១.០៨០.០៨៥ | ៧២៧.៥៥៣.៦៣៤ | ២.៩៤២.៩៥៤.៤៥០ |
| មូលបត្រវិនិយោគ | | ៣.១៧៤.៩៩០ | ១២.៩២២.២០៩ | ៣.១៥៧.៩០៣ | ១២.៧៧៣.៧១៤ |
| វិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ | | ៤៩០.០០០ | ១.៩៩៤.៣០០ | ៤៩០.០០០ | ១.៩៨២.០៥០ |
| ទ្រព្យសកម្មអរូបី | | ៧.២៦២.៩១២ | ២៩.៥៦០.០៥២ | ៨.០២៨.៩២៨ | ៣២.៤៧៧.០១៤ |
| ទ្រព្យសម្បត្តិ និងបរិក្ខារ | | ៨.៦៩៤.៣០៨ | ៣៥.៣៨៥.៨៣៤ | ៩.៦៣៨.៨៣៤ | ៣៨.៩៨០.៩៩៤ |
| ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ | ៧ | ១៩.៦២១.៣៨២ | ៧៩.៨៥៩.០២៥ | ១៨.៩៤០.២៦៣ | ៧៦.៦១៣.៣៦៤ |
| ពន្ធពន្យារទ្រព្យសកម្ម | | - | - | ៣៧១.៨៦៣ | ១.៥០៤.១៨៦ |
| ទ្រព្យសកម្មផ្សេងៗ | | ៥.៧១៨.៨៧០ | ២៣.២៧៥.៨០១ | ៥.២៩៣.៩១៩ | ២១.៤១៣.៩០២ |
| ទ្រព្យសកម្មសរុប | | ១.០០២.៥៩៣.២៦៦ | ៤.០៨០.៥៥៤.៥៩៣ | ១.០៤២.៥៧០.០២៩ | ៤.២១៧.១៩៥.៧៦៧ |
| បំណុល និងមូលធន | | | | | |
| បំណុល | | | | | |
| ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ | | ៧៩.៩៩៧.៤២៨ | ៣២៥.៥៨៩.៥៣២ | ៨៨.៥៦៥.៥៧៧ | ៣៥៨.២៤៧.៧៥៩ |
| ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ | | ៦៧៥.៥៧៤.៥៧៥ | ២.៧៤៩.៥៨៨.៥២០ | ៧១៨.៤៤៦.៧៦៥ | ២.៩០៦.១១៧.១៦៥ |
| បំណុលពន្ធលើប្រាក់បំណុលក្នុងគ្រា | | ១.០៦៦.៤៣១ | ៤.៣៤០.៣៧៤ | ៣.៤៧៨.៧០៨ | ១៤.០៧១.៣៧៤ |
| បំណុលពន្ធពន្យារ | | ២៨៣.៨១៨ | ៩៩២.៣៣៩ | - | - |
| ប្រាក់កម្ចី | | ១៩.១៤៧.១៥៩ | ៧៧.៩២៨.៩៣៧ | ១៥.៤០៧.៤១០ | ៦២.៣២២.៩៧៣ |
| មូលបត្របំណុលបានចេញផ្សាយ | | ១៩.៦៩៤.១៣៦ | ៨០.១៥៥.១៣៤ | ១៩.៧៩៣.៤៧៤ | ៨០.០៦៤.៦០២ |
| បំណុលកកិសន្យា | ៧ | ២០.៩៨៧.៩៥១ | ៨៥.៤២០.៩៦១ | ២០.០៩៤.១៤៦ | ៨១.២៨០.៨២១ |
| កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក | | ១៦៣.០០០ | ៦៦៣.៤១០ | ១៦៣.០០០ | ៦៥៩.៣៣៥ |
| បំណុលផ្សេងៗ | | ៣.៨១៧.៤៣០ | ១៥.៥៣៦.៩៤០ | ១.៥៣០.២៩០ | ៦.១៩០.០២៣ |
| អនុបំណុល | | ២០.០៣៧.១២៨ | ៨១.៥៥១.១១១ | ២០.០៣៧.១២៨ | ៨១.០៥០.១៨២ |
| បំណុលសរុប | | ៨៤០.៧២៩.០៥៦ | ៣.៤២១.៧៦៧.២៥៨ | ៨៨៧.៥១៦.៤៩៨ | ៣.៥៩០.០០៤.២៣៤ |
| មូលធន | | | | | |
| ដើមទុន | ៨ | ១០២.០០០.០០០ | ៤១៥.១៤០.០០០ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ |
| ទុនបម្រុងតាមច្បាប់ | | ១៤.៩៣៣.៥៥៥ | ៦២.៣៧៨.៩០៨ | ១១.៧៤៤.១២៤ | ៤៩.៤២៦.៦២៩ |
| ចំណេញរក្សាទុក | | ៤៤.៩៣០.៦៥៥ | ១៨១.៦២២.២៨៩ | ៥១.៣០៩.៤០៧ | ២០៧.៥២៦.៤០១ |
| ទុនបម្រុងផ្សេងៗ | | - | (៣៥៣.៨៦២) | - | (១.៩០១.៤៩៧) |
| មូលធនសរុប | | ១៦១.៨៦៤.២១០ | ៦៤៨.៧៨៧.៣៣៥ | ១៥៥.០៥៣.៥៣១ | ៦២៧.១៩១.៥៣៣ |
| បំណុល និងមូលធនសរុប | | ១.០០២.៥៩៣.២៦៦ | ៤.០៨០.៥៥៤.៥៩៣ | ១.០៤២.៥៧០.០២៩ | ៤.២១៧.១៩៥.៧៦៧ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

របាយការណ៍ចំណេញខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

| កំណត់សម្គាល់ | សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ | | | |
|---------------------------------------------------------------------------------|--------------------------------|-------------------|-----------------------------|-------------------|--------------------------------|-------------------|-----------------------------|-------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ឱ្យរកចំណូល | ចំណាយ | ឱ្យរកចំណូល | ចំណាយ | ឱ្យរកចំណូល | ចំណាយ | ឱ្យរកចំណូល | ចំណាយ |
| ចំណូលការប្រាក់ | ១៨.៦៧៣.៩៨៤ | ៧៥.៨៧២.៣៩៧ | ១៦.៩២១.៤៦៧ | ៦៩.១៥៤.០៣៦ | ៣៦.៧០៣.៩៧២ | ១៤៩.០៥៤.៨៣០ | ៣៣.៣៥៧.៩១២ | ១៣៥.៩៦៦.៨៤៩ |
| ចំណាយការប្រាក់ | (៦.៩៩៥.៧៦៤) | (២៨.៤២៣.៧៨៩) | (៧.១៨២.១៧៥) | (២៩.៣៥៣.៥៤៩) | (១៤.៣៦៩.៣៥៤) | (៥៨.៣៥៣.៩៦៣) | (១៣.៤៨៩.៤១៩) | (៥៤.៩៨២.៨៧២) |
| ចំណូលការប្រាក់សុទ្ធ | ១១.៦៧៨.២២០ | ៤៧.៤៤៨.៦០៨ | ៩.៧៣៩.២៩២ | ៣៩.៨០០.៤៨៧ | ២២.៣៣៤.៦១៨ | ៩០.៧០០.៨៦៧ | ១៩.៨៦៨.៤៩៣ | ៨០.៩៨៣.៩៧៧ |
| ចំណូលកម្រៃជើងសារ | ១២២.២០៨ | ៤៩៦.៥៣១ | ១.២២៥.២៦២ | ៥.០០៧.៦៤៦ | ៤៦៨.៥៩៧ | ៣.៥២៧.៣៧២ | ១.៤៨៣.៧៥១ | ៧.៦៧៨.១៦៩ |
| ចំណាយកម្រៃជើងសារ | (២៧៩.៣៩៦) | (១.១៣៥.១៨៦) | (២៧៩.៧៦៤) | (១.១៤៣.៣៩៥) | (៥៤១.២៣៧) | (២.១៩៧.៩៦៣) | (៥៩៦.៦៧៥) | (២.៤៣២.០៤៧) |
| (ចំណាយ) / ចំណូលកម្រៃជើងសារសុទ្ធ | (១៥៧.១៨៨) | (៦៣៨.៦៥៥) | ៩៤៥.៤៩៨ | ៣.៨៦៤.២៥១ | (៧៧.៦៤០) | ១.៣២៩.៤០៩ | ១.៨៨៧.០៧៦ | ៥.២៤៦.១២២ |
| ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ (ខាត) ចំណេញផ្សេងៗ - សុទ្ធ | (៣៦៨.៤០៩) | (១.៤៩៦.៨៤៦) | (២៧០.៨០៨) | (១.១០៦.៧៩២) | (២.១៦៤.១៣៤) | (៨.៧៨៨.៥៤៤) | (៥១០.៤១៤) | (២.០៨០.៤៦៤) |
| ចំណូលប្រតិបត្តិការផ្សេងៗ | (១៤២.១២២) | (៥៧៧.៤៤២) | ៤៣៧.៨៣០ | ១.៧៨១.២៣៧ | (៦២.៧៥៩) | (២៥៤.៨៦៤) | ៧៥៦.២៤៦ | ៣.០៨០.៤៤៩ |
| (ខាត) / ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ | (១៥៧.៩៩១) | (៦៤១.៩១៤) | ១៦៧.០២២ | ៦៧៤.៤៤៥ | (៦៨.៩១៣) | (២៨១.៣០៤) | ២៨៥.៨០២ | ១.០៩៩.៦២៥ |
| ចំណាយបុគ្គលិក | (២.០១១.៧៣០) | (៤.១៧៣.៦៥៩) | (១.៨២២.២៤១) | (៧.៤៤៧.៤៩៩) | (៣.៨៥០.៨៦៥) | (១៥.៦៣៨.៣៦៣) | (៣.៩៥៦.០២៣) | (១៦.១២៤.៧៥០) |
| វិសេសទ្រព្យសម្បត្តិ និងបរិក្ខារ និងវិសេសទ្រព្យសម្បត្តិអរូបី | (២.០៧២.៦១៦) | (៤.៤២១.០៣៩) | (១.៥១២.៧៦៤) | (៦.១៨២.៦៦៦) | (៤.១១៩.៥៤៤) | (១៦.៧២៩.៤៦៤) | (៣.៣៧៤.២៣៧) | (១៣.៧៥៣.៣៩០) |
| ចំណាយប្រតិបត្តិការផ្សេងៗ | (២.៧៨០.៤៧១) | (១១.២៩៧.០៥៤) | (១.៦៩៤.១៦៦) | (៦.៩៤០.៤០៤) | (៤.៥៥៩.១០០) | (១៨.៥១៤.៥០៥) | (៣.១០៦.៣៥៤) | (១២.៦៦១.៥១៥) |
| ចំណេញមុនបង់ពន្ធចំពោះចំណូល | ៤.៤៩៤.២២៥ | ១៨.៦៧៦.២៨៧ | ៥.៨២៦.៥៦៣ | ២៣.៨១៦.១៦៥ | ៨.៥៥៩.០៣៣ | ៣៤.៧៥៤.២៣៣ | ១០.៩៤៥.១៩៧ | ៤៤.៧៧៥.៦៦៣ |
| ចំណាយពន្ធលើប្រាក់ចំណូល | (៨៨៣.១៦៧) | (៣.៥៨៨.៣០៨) | (១.២៩៧.៧៨៥) | (៥.៣០៤.០៤៧) | (១.៧៤៨.៣៥៤) | (៧.១០០.០៦៦) | (២.៤៩៧.៧៦៨) | (១០.១៨០.៩០២) |
| ចំណេញក្នុងការិយបរិច្ឆេទ | ៣.៦១១.០៥៨ | ១៥.០៨៧.៩៧៩ | ៤.៥២៨.៧៧៨ | ១៨.៥១២.១១៨ | ៦.៨១០.៦៧៩ | ២៧.៦៥៤.១៦៧ | ៨.៤៤៧.៤២៩ | ៣៤.៥៩៤.៧៦១ |
| លទ្ធផលលម្អិតផ្សេងៗ | | | | | | | | |
| ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត | - | ១.៥៩២.៣៧៣ | - | ១.២៥៣.០១៤ | - | ១.៥៤៧.៦៣៥ | - | ៩៨៦.២២៦ |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ១.៥៩២.៣៧៣ | - | ១.២៥៣.០១៤ | - | ១.៥៤៧.៦៣៥ | - | ៩៨៦.២២៦ |
| លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប | ៣.៦១១.០៥៨ | ១៦.២៧២.៧២៥ | ៤.៥២៨.៧៧៨ | ១៩.៧៦៥.១៣២ | ៦.៨១០.៦៧៩ | ២៩.២០១.៨០២ | ៨.៤៤៧.៤២៩ | ៣៥.៥៨០.៩៨៧ |
| ចំណេញសរុបរបស់ធនាគារ | ៣.៦១១.០៥៨ | ១៤.៦៨០.៩៧៩ | ៤.៥២៨.៧៧៨ | ១៨.៥១២.១១៨ | ៦.៨១០.៦៧៩ | ២៧.៦៥៤.១៦៧ | ៨.៤៤៧.៤២៩ | ៣៤.៥៩៤.៧៦១ |
| លទ្ធផលលម្អិតសរុបរបស់ធនាគារ | ៣.៦១១.០៥៨ | ១៦.២៧២.៧២៥ | ៤.៥២៨.៧៧៨ | ១៩.៧៦៥.១៣២ | ៦.៨១០.៦៧៩ | ២៩.២០១.៨០២ | ៨.៤៤៧.៤២៩ | ៣៥.៥៨០.៩៨៧ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍បម្រែបម្រួលមូលធនសង្ខេបដោយផ្ទុក
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| | របស់ម្ចាស់ធនាគារ | | | | | | | | | |
|-------------------------------------------------|------------------|-------------|--------------------|------------|----------------|--------------|-----------------|-------------|----------------|-------------|
| | ដើមទុន | | ទុនបម្រុងកាមច្បាប់ | | ចំណេញរក្សាទុក | | ទុនបម្រុងផ្សេងៗ | | សរុប | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ | ៨០.០០០.០០០ | ៣២៦.០០០.០០០ | ៨.៣១៤.៨២០ | ៣៥.៤៤៥.៣៥៧ | ៤៩.៧៩២.៩៨៩ | ២០១.៣៤៣.៩៦៥ | - | - | ១៣៨.១០៧.៨០៩ | ៥៦៦.៧៨៩.៣២២ |
| ចំណេញក្នុងការិយបរិច្ឆេទ | - | - | - | - | ៨.៤៨៧.៤២៩ | ៣៤.៥៩៤.៧៦១ | - | - | ៤៣.០៨២.១៩០ | ១៧៦.៧៦៦.៧៦១ |
| លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | - | - | - | - | - | ៩៨៦.២២៦ | - | ៩៨៦.២២៦ |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ | - | - | - | - | ៨.៤៨៧.៤២៩ | ៣៤.៥៩៤.៧៦១ | - | ៩៨៦.២២៦ | ៤៣.០៨២.១៩០ | ១៧៧.៧៣៩.៧១៣ |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន: | | | | | | | | | | |
| បម្រុងពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨) | ១២.០០០.០០០ | ៤៨.៩១២.០០០ | - | - | (១២.០០០.០០០) | (៤៨.៩១២.០០០) | - | - | - | - |
| ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ | - | - | ២.៧៧២.១៥៣ | ១១.២៩៩.២៩៦ | (២.៧៧២.១៥៣) | (១១.២៩៩.២៩៦) | - | - | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ១.៦៤៤.០០០ | - | - | - | - | - | - | - | ១.៦៤៤.០០០ |
| ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន | ១២.០០០.០០០ | ៥១.១៩០.០០០ | ២.៧៧២.១៥៣ | ១១.២៩៩.២៩៦ | (១៤.៧៧២.១៥៣) | (៦០.៥០១.២៩៦) | - | - | - | ១.៦៤៤.០០០ |
| សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | ៩២.០០០.០០០ | ៣៧៦.៥៩៦.០០០ | ១១.០៨៦.៩៧៣ | ៤៦.៧៤៤.៦៥៣ | ៤៣.៥០៨.២៦៥ | ១៣៥.៧៧៧.៤៣០ | - | ៩៨៦.២២៦ | ១៨១.១៩០.០០០ | ៦០០.០១៤.៣០៩ |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ | ៩២.០០០.០០០ | ៣៧៦.១៤០.០០០ | ១១.៧៤៤.១២៤ | ៤៩.៤២៦.៦២៩ | ៥១.៣០៩.៤០៧ | ២០៧.៥២៦.៤០១ | - | (១.៩០១.៤៩៧) | ១៥៥.០៥៣.៥៣១ | ៦២៧.១៩១.៥៣៣ |
| ចំណេញក្នុងការិយបរិច្ឆេទ | - | - | - | - | ៦.៨១០.៦៧៩ | ២៧.៦៥៨.១៦៧ | - | - | ៦.៨១០.៦៧៩ | ២៧.៦៥៨.១៦៧ |
| លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | - | - | - | - | - | ១.៥៤៧.៦៣៥ | - | ១.៥៤៧.៦៣៥ |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ | - | - | - | - | ៦.៨១០.៦៧៩ | ២៧.៦៥៨.១៦៧ | - | ១.៥៤៧.៦៣៥ | ៦.៨១០.៦៧៩ | ២៩.២០៥.៨០២ |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន: | | | | | | | | | | |
| បម្រុងពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨) | ១០.០០០.០០០ | ៤០.៦១០.០០០ | - | - | (១០.០០០.០០០) | (៤០.៦១០.០០០) | - | - | - | - |
| ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ | - | - | ៣.១៨៩.៤៣១ | ១២.៩៥២.២៧៩ | (៣.១៨៩.៤៣១) | (១២.៩៥២.២៧៩) | - | - | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ២.៣៩០.០០០ | - | - | - | - | - | - | - | ២.៣៩០.០០០ |
| ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន | ១០.០០០.០០០ | ៤៣.០០០.០០០ | ៣.១៨៩.៤៣១ | ១២.៩៥២.២៧៩ | (១៣.១៨៩.៤៣១) | (៥៣.៥៦២.២៧៩) | - | - | - | ២.៣៩០.០០០ |
| សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ១០២.០០០.០០០ | ៤១៩.១៤០.០០០ | ១៤.៩៣៦.៤០៥ | ៦១.៧០៨.៩៣៨ | ៤៤.៣១៨.៦៣៤ | ១៥១.៦៦២.៦០១ | - | (៣៤៤.៨៦២) | ១៥៧.៩៤០.០០០ | ៦២៩.៣១៤.៣១១ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយផ្ទុកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

| | សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ | | | |
|-----------------------------------------------------------------------|--------------------------------|---------------|-----------------------------|---------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ | | | | |
| ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល | ៨.៥៥៩.០៣៣ | ៣៤.៧៥៨.២៣៣ | ១០.៩៨៨.១៩៧ | ៤៤.៧៧៤.៦៦៣ |
| <i>និយ័តកម្ម៖</i> | | | | |
| រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី | ៤.១១៩.៥៤៥ | ១៦.៧២៩.៤៦៨ | ៣.៣៧៤.២៣៧ | ១៣.៧៥៣.៣៩០ |
| ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ | ២.១៦៤.១៣៤ | ៨.៧៨៨.៥៤៩ | ៥១០.៤១៨ | ២.០៨០.៤៦៤ |
| ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រវិនិយោគ (១៨.១៨០) | (១៨.១៨០) | (៧៣.៨២៩) | ៤៨.៣២២ | ១៩៦.៩៦០ |
| ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល | (២៦៤.៧០៨) | (១.០៧៤.៩៧៩) | (១៤០.៧២៤) | (៥៧៣.៥៩១) |
| ចំណេញផ្សេងៗ-សុទ្ធ | - | - | (៦៧៨.៤៦៥) | (២.៧៦៥.៤២៣) |
| ចំណូលការប្រាក់ | (៣៦.៧០៣.៩៧២) | (១៤៩.០៥៤.៨៣០) | (៣៣.៣៥៧.៩១២) | (១៣៥.៩៦៦.៨៤៩) |
| ចំណាយការប្រាក់ | ១៤.៣៦៩.៣៥៨ | ៥៨.៣៥៣.៩៦៣ | ១៣.៤៨៩.៤១៩ | ៥៤.៩៨៧.៨៧២ |
| បរិប្រមូលដើមទុនបង្វិល៖ | | | | |
| ទុនបង្កើតកិច្ចជាមួយធនាគារកណ្តាល | (១.៣៨៨.៦៤៧) | (៥.៦៣៩.២៩៥) | ២៨.៨១០.៣៩៦ | ១១៧.៤៣១.១៧៤ |
| កំណត់ទុនអតិថិជន | (៤.២១៣.៧៥៥) | (១៧.១១២.០៥៩) | (៣៩.៣១៦.១៧៣) | (១៦០.២៥២.៧២១) |
| ទ្រព្យសកម្មផ្សេងៗ | (៤២៤.៩៥១) | (១.៧២៥.៧២៦) | (៦០៤.៨៥៦) | (២.៤៦៥.៣៩៣) |
| ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ | (៤.៥៤៩.៣៨៧) | (៣៤.៨៨១.៥០១) | ៣៩.៤០៨.០៤២ | ១៦២.២៥៧.៥៧៩ |
| ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ | (៤២.៤៤៥.២១២) | (១៧២.៣៧០.០០៦) | ១៩៣.៨០៦ | ៧៨៩.៩៩៣ |
| បំណុលផ្សេងៗ | ២.១៩២.៤០៣ | ៨.៩០៤.៩៧៣ | ១២៥.២០០ | ៥១០.៣១៥ |
| សាច់ប្រាក់(ប្តូរក្នុង)/បានពីប្រតិបត្តិការ | (៦២.៦៤៣.៩៣៩) | (២៥៤.៣៩៧.០៣៩) | ២៣.២៤៦.៩០៧ | ៩៤.៧៥៤.៣៩៣ |
| ការប្រាក់បានទទួល | ៣៦.៤២៩.៩២០ | ១៤៧.៩៤១.៩០៥ | ៣២.៦៥១.១៧៩ | ១៣៣.០៨៦.២០៦ |
| ការប្រាក់បានបង់ | (១៤.៧១៨.៧៧៥) | (៥៩.៧៧២.៩៤៥) | (១២.៤២២.៦០២) | (៥០.៦៣៤.៥២៦) |
| ពន្ធលើប្រាក់ចំណូលបានបង់ | (៣.៥៤៨.៩៥០) | (១៤.៣៩៦.០៤២) | (៤.៥៦០.០៦៧) | (១៨.៦០៣.១៣៧) |
| សាច់ប្រាក់សុទ្ធជាដើមទុនបង្វិល | (៤៤.៤៧៧.៧៤៤) | (១៨០.៦២៤.១២១) | ៣៨.៩១១.៤១៧ | ១៥៤.៦០២.៩៣៦ |
| លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ | | | | |
| ប្រាក់បញ្ញើដើមទុនមានការធានា | (១.០០០.០០០) | (៤.០៦១.០០០) | - | - |
| ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ | (៦៨៣.៩៩៦) | (២.៧៧៧.៧០៨) | (១.២៩២.៨២១) | (៥.២៦៩.៥៣៨) |
| ការទិញទ្រព្យសកម្មអរូបី | (២៣២.២៩៩) | (៩៤៣.៣៦៦) | (១.១១៨.០៧១) | (៤.៥៥៧.២៥៧) |
| ការ(ដាក់)/ដកមូលបត្រអាចជួញដូរបាននៅធនាគារកណ្តាល | (១០.០២៧.០០០) | (៤០.៧១៩.៦៤៧) | ៦.៩៧០.០០០ | ២៨.៤០៩.៧២០ |
| សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | ៧.៩៤៥.៥២៥ | ៣២.២៦៦.៧៧៧ | (៤០.៥០០.៥៣៥) | (១៦៥.០៨០.១៨១) |
| សាច់ប្រាក់សុទ្ធជាដើមទុនបង្វិលវិនិយោគ | (៣.៩៩៧.៧៧០) | (១៦.២៣៤.៩០៦) | (៣៤.៩៤១.៤២៧) | (១៤៦.៤៩៧.២៤៦) |
| លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន | | | | |
| កាតលាតបានបង់ | - | - | (១.០០០.០០០) | (៤.០៧៦.០០០) |
| សាច់ប្រាក់បានពីប្រាក់កម្ចី | ១៥.៧៥៩.៦៦៥ | ៦៤.០០០.០០០ | ១៧.៦៦៤.៣៧៧ | ៧២.០០០.០០១ |
| ការទូទាត់សងប្រាក់កម្ចី | (១១.៩១០.៨៦៩) | (៤៨.៣៧០.០៣៩) | (២២.០៨០.៤៧១) | (៩០.០០០.០០០) |
| សាច់ប្រាក់បានពីការបោះផ្សាយមូលបត្របំណុល | - | - | ៩.៨០៩.៩៣៣ | ៣៩.៩៤៥.២៨៧ |
| ការបង់ប្រាក់ដើមនៃកតិកាសន្យា | (១.២៨២.០២១) | (៥.២០៦.២៨៧) | (១.១៧៧.៧២៤) | (៤.៨០០.៤០៣) |
| សាច់ប្រាក់សុទ្ធជាដើមទុនបង្វិលហិរញ្ញប្បទាន | ២.៥៦៦.៧៧៥ | ១០.៤២៣.៦៧៤ | ៣.២១៦.១១៥ | ១៣.១០៨.៨៧២ |
| (កំហយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ | (៤៥.៩០៨.៧៣៩) | (១៨៦.៤៣៥.៣៩១) | ៦.១៨៦.១០៥ | ២៥.២១៤.៥៦៥ |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ | ១១០.៩៧៣.៨៥០ | ៤៤៨.៨៨៩.២២៣ | ៩៨.២៦២.០៣៦ | ៤០០.៤១៧.៧៩៧ |
| លាម្អៀងពីការប្តូររូបិយប័ណ្ណ | - | ២.៣៦១.១៧០ | - | ១.៨៧៣.៨៧៩ |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ | ៦៥.០៦៥.១១១ | ២៦៤.៨១៥.០០២ | ១០៤.៤៤៨.១៤១ | ៤២៧.១៦៥.៤៥១ |

សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់

ចំណេញរក្សាទុកចំនួន ១០ លានដុល្លារអាមេរិករបស់ធនាគារ ត្រូវបានបម្លែងទៅជាដើមទុននៅក្នុងការិយបរិច្ឆេទ (សូមមើលក្នុងកំណត់សម្គាល់ ៨)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១. ព័ត៌មានទូទៅ

ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា “ធនាគារ”) ដែលមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៥៧៩៤ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ហើយបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) ដើម្បីអនុវត្តប្រតិបត្តិការធនាគារដែលអនុវត្តចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨។ ធនាគារចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។

សកម្មភាពចម្បងរបស់ធនាគារគឺផ្តល់គ្រប់ផ្នែកទាំងអស់នៃអាជីវកម្មធនាគារ និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ធនាគារមានការិយាល័យកណ្តាល និង ១៦ សាខា នៅក្នុងរាជធានីភ្នំពេញ និង ៧ សាខា នៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល និងខេត្តកំពត។

ក្រុមហ៊ុន ស្តារ & ក្រេន ខេម ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) គឺជាក្រុមហ៊ុនឯកជនមានកម្រិតដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៣២៧៦ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ក្រុមហ៊ុនបុត្រសម្ព័ន្ធបាន ទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម ក្នុងការប្តូរនាមករណ៍តាមផ្លូវច្បាប់ពី ក្រុមហ៊ុន ស្តារ & ក្រេន ខេម ឯ.ក ទៅជា ជេ&អេ (ខេមបូឌា) អ៊ិនវេសមិន ឯ.ក ។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺទិញ លក់ ជួល និងប្រតិបត្តិការអចលនវត្ថុដែលជាទ្រព្យផ្ទាល់ខ្លួន ឬជួល និងអភិវឌ្ឍគម្រោងសាងសង់សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនរួម។

ការិយាល័យចុះបញ្ជីរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ហៅកាត់ថា “ក្រុមហ៊ុនរួម”) ស្ថិតនៅអគារលេខ ២១៧ មហាវិថីព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ២០១៩ ធនាគារបានស្នើសុំផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផមក”) និងនិយ័តកម្មមូលបត្រកម្ពុជា (ហៅកាត់ថា “ន.ម.ក”) ដើម្បីចុះបញ្ជីសញ្ញាបណ្ណអាជីវកម្មក្នុងផមក។ សំណើនេះត្រូវបានអនុម័តដោយផមក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែករបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃ កម្ពុជា ៣៤ ស្តី ពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែករបស់ធនាគារនេះមិនរួមបញ្ចូលនូវកំណត់សម្គាល់ទាំង អស់ ដែលត្រូវបានបង្ហាញ ជាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ធនាគារ ដែលបានធ្វើសវនកម្មទេ។ ដូចនេះ របាយការណ៍នេះត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ នៃ កម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុ មុន និងក្នុងការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ។

របាយការណ៍ជាភាសាអង់គ្លេសនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកត្រូវបានរៀបចំឡើង ចេញពីព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកជាភាសាខ្មែរនេះ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាព ខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយកព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកជាភាសា ខ្មែរនេះជាគោល។

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនរួមបានអនុវត្ត

មានស្តង់ដារវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ដូចខាងក្រោម៖

- សម្បទានសម្រាប់ការជួលពាក់ព័ន្ធនឹង COVID-19 – វិសោធនកម្ម CIFRS 16
- កំណែទម្រង់អត្រាការប្រាក់គោល - ដំណាក់កាលទី២ - វិសោធនកម្ម CIFRS 9, CIAS 39, CIFRS 7, និង CIFRS 16

វិសោធនកម្មស្តង់ដារគណនេយ្យទាំងនោះ មិនមានផលប៉ះពាល់ចំពោះក្រុមហ៊ុនរួម ឬធនាគារទេ។ ដូចនេះ ក្រុមហ៊ុនរួម ឬធនាគារមិនបានផ្លាស់ប្តូរគោលការណ៍គណនេយ្យរបស់ខ្លួន ឬធ្វើនិយ័តកម្មត្រឡប់ក្រោយ ដោយសារការ អនុវត្តស្តង់ដារទាំងនោះទេ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)

ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព័ត៌មានហិរញ្ញវត្ថុសង្ខេបរួមរបស់ក្រុមហ៊ុនរួម ត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួម និងដោយឡែក និង លំហូរសាច់ប្រាក់សង្ខេបរួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រចាំការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម និងដោយឡែកនីមួយៗ ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការិយបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបាន ទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរ និង អត្រាថ្ងៃបិទបញ្ជី គឺផ្អែកលើអត្រាប្តូរប្រាក់ដូចខាងក្រោមគឺ ១ ដុល្លារអាមេរិក ស្មើនឹង៖

| | សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ | | សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ | |
|---------------|-------------------------------|-----------------------------|-------------------------------|-----------------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ |
| អត្រាប្តូរ | ៤.០៦៣ រៀល | ៤.០៨៧ រៀល | ៤.០៦១ រៀល | ៤.០៧៦ រៀល |
| | | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ |
| អត្រាបិទបញ្ជី | | | ៤.០៧០ រៀល | ៤.០៤៥ រៀល |

៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរបាយការណ៍នេះ

ព្រឹត្តិការណ៍ដែលបានកើតឡើង ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ផលប៉ះពាល់បណ្តាលមកពី COVID-19 ចំពោះការថយចុះតម្លៃ

ដោយសារតែការរីករាលដាលនៃជម្ងឺរាតត្បាត COVID-19 និងនៅខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការរឹតត្បិតការធ្វើដំណើរ និងការបិទខ្ទប់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ។ សេដ្ឋកិច្ចក្នុងប្រទេសកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំងឥណទានអតិថិជន។ ដូច្នេះ គណៈគ្រប់គ្រងបន្តធ្វើបច្ចុប្បន្នភាពលើប៉ារ៉ាម៉ែត្រនៃសំវិធានធនសម្រាប់ការខាតបង់រំពឹងទុកដើម្បីឆ្លុះបញ្ចាំងអំពីលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងទម្លាក់គុណភាពកម្រិតរបស់អតិថិជនកម្ចី សម្រាប់គោលបំណងក្នុងការគណនាកឥណទានខាតបង់រំពឹងទុក លើចំនួនឥណទានអតិថិជនបន្ថែមដែលត្រូវរៀបចំឡើងវិញ ចំពោះអ្នកដែលជួបប្រទះផលវិបាកផ្នែកហិរញ្ញវត្ថុដោយសារតែការឆ្លងក្នុងសហគមន៍ ដែលបណ្តាលឱ្យការថយចុះតម្លៃបន្ថែមនៅក្នុងការិយបរិច្ឆេទនេះ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ (ត)
ផលប៉ះពាល់បណ្តាលមកពី COVID-19 ចំពោះការថយចុះតម្លៃ (ត)

ក្រៅពីការកាត់ត្រាការខាតពីការថយចុះតម្លៃបន្ថែម គណៈគ្រប់គ្រងយល់ឃើញថា សកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុនរួម និងធនាគារអាចមានភាពយឺតយ៉ាវ ក្នុងរយៈពេលខ្លីនេះ ប៉ុន្តែនឹងមិនបណ្តាលឱ្យក្រុមហ៊ុនមានបញ្ហាផ្នែក និរន្តរភាពអាជីវកម្មទេ ដោយយោងទៅតាមទំហំនៃប្រតិបត្តិការ កម្រិតនៃប្រាក់ចំណេញនាពេលបច្ចុប្បន្ន និងទំហំសាច់ប្រាក់ ងាយស្រួលរបស់ក្រុមហ៊ុនរួម និងធនាគារ។

បម្លែងពីចំណេញរក្សាទុកទៅដើមទុន

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានធ្វើចំណេញរក្សាទុករបស់ខ្លួនចំនួន ១០ លានដុល្លារអាមេរិក ទៅដើមទុន របស់ខ្លួន ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២១ និងអនុម័តដោយក្រសួង ពាណិជ្ជកម្ម នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១។

៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន និងការសន្មត ពាក់ព័ន្ធនាពេលអនាគត។ តាមនិយមន័យ លទ្ធផល នៃការប៉ាន់ស្មានកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗផ្សេង ទៀត ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម និងធនាគារ និងប្រភព សំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនច្បាស់លាស់ គឺដូចគ្នាជាមួយនឹងការអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែល បានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែរ។

៥. ប្រាក់ចំណូល និងព័ត៌មានតាមផ្នែក

ក្រុមហ៊ុនរួម និងធនាគារមានផ្នែកដែលត្រូវរាយការណ៍តែមួយគត់គឺ ចំណូលសេវាធនាគារ។ ប្រធានដែលជាអ្នក សម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា “គណៈកម្មការប្រតិបត្តិ”) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយ ការណ៍ អំពីផ្នែកនៃចំណូលសេវាធនាគារទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ គណៈកម្មការ ប្រតិបត្តិក៏ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនពន្ធ និងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗផងដែរ។

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៦. ឥណទានអតិថិជន

(ក) លម្អិតអំពីឥណទានអតិថិជន៖

| | ព័ត៌មានហិរញ្ញវត្ថុ | | | | ព័ត៌មានហិរញ្ញវត្ថុដោយឡែក | | | |
|------------------------------------------------------------------------------|-----------------------------|----------------------|---------------------------|----------------------|-----------------------------|----------------------|---------------------------|----------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| ឥណទានអតិថិជនគិតតាមថ្លៃដើមដករំលស់ ដក៖ សំវិធានធនសម្រាប់ការខាតបង់ឥណទាន រំពឹងទុក | ៧២៦.៩១៧.២៦៥ | ២.៩៥៨.៥៥៣.២៦៨ | ៧២២.៤១២.៥២៥ | ២.៩២២.១៥៨.៦៦៤ | ៧៣៣.១៤៩.៨៣២ | ២.៩៨៣.៩១៩.៨១៦ | ៧២៨.៦៤៥.២៣៣ | ២.៩៤៧.៣៦៩.៩៦៨ |
| | (៣.១៥២.២៩៤) | (១២.៨២៩.៨៣៧) | (១.០៩០.៤៥៦) | (៤.៤១០.៨៩៥) | (៣.១៥៤.៧២៥) | (១២.៨៣៩.៧៣១) | (១.០៩១.៥៩៩) | (៤.៤១៥.៥១៨) |
| ឥណទានអតិថិជនសុទ្ធ | ៧២៣.៧៦៤.៩៧១ | ២.៩៤៥.៧២៣.៤៣១ | ៧២១.៣២២.០៦៩ | ២.៩១៧.៧៤៧.៧៦៩ | ៧២៩.៩៩៥.១០៧ | ២.៩៧១.០៨០.០៨៥ | ៧២៧.៥៥៣.៦៣៤ | ២.៩៤២.៩៥៤.៤៥០ |

(ខ) សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

| | ព័ត៌មានហិរញ្ញវត្ថុ | | | | ព័ត៌មានហិរញ្ញវត្ថុដោយឡែក | | | |
|--------------------------------------------------------------|-----------------------------|------------|---------------------------|-----------|-----------------------------|------------|---------------------------|-----------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| ECL ១ខែ (ដំណាក់កាលទី១) | ១.៥៦៣.៣៥២ | ៦.៣៦២.៨៤៣ | ១៩៣.៦៦៨ | ៧៨៣.៣៨៧ | ១.៥៦៥.៧៨៣ | ៦.៣៧២.៧៣៧ | ១៩៤.៨១១ | ៧៨៨.០១០ |
| ECL ពេញមួយអាយុកាល - ឥណទានមិនមាន ការថយចុះតម្លៃ (ដំណាក់កាលទី២) | ៤៤២.៥៤៦ | ១.៨០១.១៦២ | ៤៥.១២៧ | ៣៤៤.៣៣៩ | ៤៤២.៥៤៦ | ១.៨០១.១៦២ | ៤៥.១២៧ | ៣៤៤.៣៣៩ |
| ECL ពេញមួយអាយុកាល - ឥណទានមានការ ថយចុះតម្លៃ (ដំណាក់កាលទី៣) | ១.១៤៦.៣៩៦ | ៤.៦៦៥.៨៣២ | ៨១១.៦៦១ | ៣.២៨៣.១៦៩ | ១.១៤៦.៣៩៦ | ៤.៦៦៥.៨៣២ | ៨១១.៦៦១ | ៣.២៨៣.១៦៩ |
| | ៣.១៥២.២៩៤ | ១២.៨២៩.៨៣៧ | ១.០៩០.៤៥៦ | ៤.៤១០.៨៩៥ | ៣.១៥៤.៧២៥ | ១២.៨៣៩.៧៣១ | ១.០៩១.៥៩៩ | ៤.៤១៥.៥១៨ |

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៧. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារគឺជាកាតិអ្នកជួល។

ក្រុមហ៊ុនរួម និងធនាគារបានជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅកិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេល កំណត់ចាប់ពី១ឆ្នាំ រហូតដល់២០ឆ្នាំ។

(i) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

| | ព័ត៌មានហិរញ្ញវត្ថុរួម | | | | ព័ត៌មានហិរញ្ញវត្ថុដោយឡែក | | | |
|------------------------------------------------------|-----------------------------|-------------------|-----------------------------|-------------------|-----------------------------|-------------------|-----------------------------|-------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| <i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i> | | | | | | | | |
| ទីតាំងការិយាល័យ | ១០.៣៩៦.១២៩ | ៤២.៣១២.២៤៥ | ៩.៤១៧.៦៤៩ | ៣៨.០៩៤.៣៩០ | ១៩.២២៩.០៦៥ | ៧៨.២៦២.២៩៥ | ១៨.៥៧៧.៧២៨ | ៧៥.១៤៦.៩១០ |
| ទីតាំងទូរទស្សន៍ ATM | ១៦៦.០៩៨ | ៦៧៦.០១៩ | ១៦៨.៩២៦ | ៦៨៣.៣០៦ | ១៦៦.០៩៨ | ៦៧៦.០១៩ | ១៦៨.៩២៦ | ៦៨៣.៣០៦ |
| ក្តារបិទផ្សព្វផ្សាយ | ៣១.៧១៣ | ១២៩.០៧២ | ៩៥.៨៧២ | ៣៨៧.៨០២ | ៣១.៧១៣ | ១២៩.០៧២ | ៩៥.៨៧២ | ៣៨៧.៨០២ |
| ម៉ាស៊ីនភ្លើង | ៩២.៤៧៣ | ៣៧៦.៣៦៥ | ៥៧.៥៦១ | ២៣២.៨៣៤ | ៩២.៤៧៣ | ៣៧៦.៣៦៥ | ៥៧.៥៦១ | ២៣២.៨៣៤ |
| យានយន្ត | ១០២.០៣៣ | ៤១៥.២៧៤ | ៤០.១៧៦ | ១៦២.៥១២ | ១០២.០៣៣ | ៤១៥.២៧៤ | ៤០.១៧៦ | ១៦២.៥១២ |
| | ១០.៧៨៨.៤៤៦ | ៤៣.៩០៨.៩៧៥ | ៩.៧៨០.១៨៤ | ៣៩.៥៦០.៨៤៤ | ១៩.៦២១.៣៨២ | ៧៩.៤៥៩.០២៥ | ១៨.៩៤០.២៦៣ | ៧៦.៦១៣.៣៦៤ |
| <i>បំណុលភតិសន្យា</i> | | | | | | | | |
| រយៈពេលខ្លី | ២.២៧៨.៦៣៤ | ៩.២៧៤.០៤០ | ២.១១៨.៦១៩ | ៨.៥៦៩.៨១៤ | ២.២៧៨.៦៣៤ | ៩.២៧៤.០៤០ | ២.១១៨.៦១៩ | ៨.៥៦៩.៨១៤ |
| រយៈពេលវែង | ៩.០៣៩.៥០៥ | ៣៦.៧៩០.៧៨៦ | ៨.០៧១.២២២ | ៣២.៦៤៨.០៩៣ | ១៧.៣៤១.៣៤៧ | ៧៦.១៤៦.៩២១ | ១៦.៧៧៩.៥២៧ | ៧២.៧១១.០០៧ |
| | ១១.៣១៨.១៣៩ | ៤៦.០៦៤.៨២៦ | ១០.១៨៩.៨៤១ | ៤១.២១៧.៩០៧ | ២០.៥២០.៩៨១ | ៨៥.៤២០.៩៦១ | ២០.០៩៨.១៤៦ | ៨១.២៨០.៨២១ |

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បានបន្ថែមសម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ របស់ក្រុមហ៊ុនរួម និងធនាគារ មានទឹកប្រាក់ចំនួន ២.១៧៨.១៧៧ ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ៖ ៣.៣៣៦.៩៦២ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៧. ភតិសន្យា (ត)

(ii) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

ព័ត៌មានហិរញ្ញវត្ថុ

| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
|-----------------------------------------------|------------------------------|------------------|-----------------------------|------------------|------------------------------|------------------|-----------------------------|------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| <i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i> | | | | | | | | |
| ទីតាំងការិយាល័យ | ៤៣៦.៦៨០ | ១.៧៧៤.២៣១ | ៣០០.៦៨៥ | ១.២២៥.៥៩២ | ៨៧៣.៣៤៨ | ៣.៥៤៦.៦៦៦ | ៤៥៣.១២០ | ១.៨៤៦.៩១៧ |
| ទីតាំងទូរទស្សន៍ ATM | ៣៣.៩៦៤ | ១៣៧.៩៩៦ | ២៩.៩៨១ | ១២២.២០១ | ៧២.២៩៣ | ២៩៣.៥៨២ | ១៧.២៦៥ | ៧០.៣៧២ |
| ក្តារបិទផ្សព្វផ្សាយ | ២០.៨៤៣ | ៨៤.៦៨៥ | ៣២.១២១ | ១៣០.៩២៥ | ៦៤.១៥៩ | ២៦០.៥៥០ | ៨២.៦៣១ | ៣៣៦.៨០៤ |
| ម៉ាស៊ីនភ្លើង | ៣៨.១៤៤ | ១៥៤.៩៧៩ | ៣២.១២៧ | ១៣០.៩៥០ | ៧៥.៣៤៦ | ៣០៥.៩៨០ | ៥៩.៧៧៣ | ២៤៣.៦៣៥ |
| យានយន្ត | ៤៣.០០៥ | ១៧៤.៧២៩ | ៣៥.១៤២ | ១៤៣.២៣៩ | ៨២.៤១៧ | ៣៣៤.៦៩៥ | ៤៥.០៤៩ | ១៨៣.៦២០ |
| | <u>៥៧២.៦៣៦</u> | <u>២.៣២៦.៦២០</u> | <u>៤៣០.០៥៦</u> | <u>១.៧៥២.៩០៧</u> | <u>១.១៦៧.៥៦៣</u> | <u>៤.៧៤១.៤៧៣</u> | <u>៦៥៧.៨៣៨</u> | <u>២.៦៨១.៣៤៨</u> |
| ចំណាយការប្រាក់ | ១០៧.២០៧ | ៤៣៥.៥៨២ | ៦៨.៣៤៦ | ២៧៨.៥៨០ | ២១៨.៩០១ | ៨៨៨.៩៥៧ | ១៥៩.៥១៦ | ៦៥០.១៨៧ |
| ចំណាយពាក់ព័ន្ធនឹងភតិសន្យានៃទ្រព្យសកម្ម | | | | | | | | |
| ដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុង | | | | | | | | |
| ចំណាយប្រតិបត្តិការផ្សេងៗ) | ២០.៣៧៦ | ៨២.៧៨៨ | ២០.០៥៣ | ៨១.៧៣៦ | ៤០.៤៧២ | ១៦៤.៣៥៧ | ៤៣.២៣០ | ១៧៦.២០៥ |
| ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា | <u>១២៧.៥៨៣</u> | <u>៥១៨.៣៧០</u> | <u>៨៨.៤០៩</u> | <u>៣៦០.៣១៦</u> | <u>២៥៩.៣៧៣</u> | <u>១.០៥៣.៣១៤</u> | <u>២០២.៧៤៦</u> | <u>៨២៦.៣៩២</u> |

លំហូរសាច់ប្រាក់ចេញសរុបរបស់ភតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ១.២៦៦.៤២៨ ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ៖ ១.១៧១.០៣៣ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៧. **កតិសន្យា (ត)**

(ii) **ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)**

| | ព័ត៌មានហិរញ្ញវត្ថុដោយឡែក | | | | | | | |
|-----------------------------------------------------------------------------------------------------------------|-------------------------------------|------------------|------------------------------------|------------------|-------------------------------------|------------------|------------------------------------|------------------|
| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| <i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i> | | | | | | | | |
| ទីតាំងការិយាល័យ | ៦០០.២៥២ | ២.៤៣៨.៨២៤ | ៥៥៧.២០០ | ២.២៧១.១៤៧ | ១.២០០.៤៩២ | ៤.៨៧៥.១៩៨ | ៧៦៤.៣៧៨ | ៣.១១៥.៦០៥ |
| ទីតាំងទូរទស្សន៍ ATM | ៣៣.៩៦៤ | ១៣៧.៩៩៦ | ២៩.៩៨១ | ១២២.២០១ | ៧២.២៩៣ | ២៩៣.៥៨២ | ១៧.២៦៥ | ៧០.៣៧២ |
| ក្តារបិទផ្សព្វផ្សាយ | ២០.៨៤៣ | ៨៤.៦៨៥ | ៣២.១២១ | ១៣០.៩២៥ | ៦៤.១៥៩ | ២៦០.៥៥០ | ៨២.៦៣១ | ៣៣៦.៨០៤ |
| ម៉ាស៊ីនភ្លើង | ៣៨.១៤៤ | ១៥៤.៩៧៩ | ៣២.១២៧ | ១៣០.៩៥០ | ៧៥.៣៤៦ | ៣០៥.៩៨០ | ៥៩.៧៧៣ | ២៤៣.៦៣៥ |
| យានយន្ត | ៤៣.០០៥ | ១៧៤.៧២៩ | ៣៥.១៤២ | ១៤៣.២៣៩ | ៨២.៤១៧ | ៣៣៤.៦៩៥ | ៤៥.០៤៩ | ១៨៣.៦២០ |
| | ៧៣៦.២០៨ | ២.៩៩១.២១៣ | ៦៨៦.៥៧១ | ២.៧៩៨.៤៦២ | ១.៤៩៤.៧០៧ | ៦.០៧០.០០៥ | ៩៦៩.០៩៦ | ៣.៩៥០.០៣៦ |
| ចំណាយការប្រាក់ | ១៩៦.៤២២ | ៧៩៨.០៦៣ | ១៤៥.៣៩៥ | ៥៩២.៦៣២ | ៣៩៨.៤០៧ | ១.៦១៧.៩៣១ | ១៥៩.៥១៦ | ៦៥០.១៨៧ |
| ចំណាយពាក់ព័ន្ធនឹងកតិសន្យានៃទ្រព្យសកម្ម ដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុង ចំណាយប្រតិបត្តិការផ្សេងៗ) | ២០.៣៧៦ | ៨២.៧៨៨ | ២០.០៥៣ | ៨១.៧៣៦ | ៤០.៤៧២ | ១៦៤.៣៥៧ | ៤៣.២៣០ | ១៧៦.២០៥ |
| ចំណាយសរុបពាក់ព័ន្ធនឹងកតិសន្យា | ២១៦.៧៩៨ | ៨៨០.៨៥១ | ១៦៥.៤៤៨ | ៦៧៤.៣៦៨ | ៤៣៨.៨៧៩ | ១.៧៨២.២៨៨ | ២០២.៧៤៦ | ៨២៦.៣៩២ |

លំហូរសាច់ប្រាក់ចេញសរុបរបស់កតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ១.៦៨០.១៦៤ ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៖ ១.៣៣៧.២៤០ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៨. ដើមទុន

ក្នុងការិយបរិច្ឆេទ ធនាគារបានស្នើទៅកាន់ធនាគារកណ្តាលដើម្បីបង្កើនដើមទុនរបស់ខ្លួន ពី ៩២ លានដុល្លារអាមេរិក ទៅ ១០២ លានដុល្លារអាមេរិក ដោយបម្លែងពីប្រាក់ចំណេញ រក្សាទុកចំនួន ១០ លានដុល្លារអាមេរិក ទៅជាដើមទុន ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ និងអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

| | ព័ត៌មានហិរញ្ញវត្ថុរួម | | | | ព័ត៌មានហិរញ្ញវត្ថុដោយឡែក | | | |
|-------------------------------------|-----------------------------|--------------------|---------------------------|--------------------|-----------------------------|--------------------|---------------------------|--------------------|
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| នាដើមការិយបរិច្ឆេទ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ | ៩២.០០០.០០០ | ៣៧៦.៥៥៦.០០០ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ | ៩២.០០០.០០០ | ៣៧៦.៥៥៦.០០០ |
| បម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន | ១០.០០០.០០០ | ៤០.៦១០.០០០ | - | - | ១០.០០០.០០០ | ៤០.៦១០.០០០ | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | ២.៣៩០.០០០ | - | (៤.៤១៦.០០០) | - | ២.៣៩០.០០០ | - | (៤.៤១៦.០០០) |
| នាដំណាច់ការិយបរិច្ឆេទ | ១០២.០០០.០០០ | ៤១៥.១៤០.០០០ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ | ១០២.០០០.០០០ | ៤១៥.១៤០.០០០ | ៩២.០០០.០០០ | ៣៧២.១៤០.០០០ |

| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | | |
|---------------------------|-----------------------------|-------|--------------------|---------------------------|-------|--------------------|
| | ចំនួនភាគហ៊ុន | ភាគរយ | ដុល្លារអាមេរិក | ចំនួនភាគហ៊ុន | ភាគរយ | ដុល្លារអាមេរិក |
| ភាគទុនិកៈ | | | | | | |
| Jeonbuk Bank Co., Ltd | ៥១.០០០ | ៥០% | ៥១.០០០.០០០ | ៤៦.០០០ | ៥០% | ៤៦.០០០.០០០ |
| Apro Financial Co., Ltd | ៤០.៨០០ | ៤០% | ៤០.៨០០.០០០ | ៣៦.៨០០ | ៤០% | ៣៦.៨០០.០០០ |
| JB Woori Capital Co., Ltd | ១០.២០០ | ១០% | ១០.២០០.០០០ | ៩.២០០ | ១០% | ៩.២០០.០០០ |
| | | | ១០២.០០០.០០០ | | | ៩២.០០០.០០០ |
| សមមូលពាន់រៀល | | | ៤១៥.១៤០.០០០ | | | ៣៧៦.៥៥៦.០០០ |

ធនាគារ ភ្នំពេញ កាណិជ្វ ម.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមលើរបាយការណ៍សង្ខេប និងរបាយការណ៍
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

៩. ខាតបណ្តាលមកពីការថយចុះតម្លៃបំពោះទ្រព្យសកម្មហិរញ្ញវត្ថុ

| | ព័ត៌មានហិរញ្ញវត្ថុ | | | | | | | |
|----------------------------------------|-------------------------------------|------------------|------------------------------------|------------------|-------------------------------------|------------------|------------------------------------|------------------|
| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លាន់រៀល | ដុល្លារអាមេរិក | លាន់រៀល | ដុល្លារអាមេរិក | លាន់រៀល | ដុល្លារអាមេរិក | លាន់រៀល |
| <i>ខាតគណនាអំពីឥទ្ធិពល (ECL)៖</i> | | | | | | | | |
| គណនាអតិថិជន | ៣០៥.៤៨២ | ១.២៤១.១៧៣ | ២៦៧.០៥៧ | ១.០៩១.៤៦២ | ២.០៦៨.៥០៩ | ៨.៤០០.២១៥ | ៥០៦.០៤៣ | ២.០៦២.៦៣១ |
| កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ | ៦២.៩២៨ | ២៥៥.៦៧៧ | ២.៧១៤ | ១១.០៩២ | ៩៤.៣៣៧ | ៣៨៣.១០៣ | ៣.០៥៥ | ១២.៤៥២ |
| | ៣៦៨.៤១០ | ១.៤៩៦.៨៥០ | ២៦៩.៧៧១ | ១.១០២.៥៥៤ | ២.១៦២.៨៤៦ | ៨.៧៨៣.៣១៨ | ៥០៩.០៩៨ | ២.០៧៥.០៨៣ |
| | ព័ត៌មានហិរញ្ញវត្ថុដោយឡែក | | | | | | | |
| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លាន់រៀល | ដុល្លារអាមេរិក | លាន់រៀល | ដុល្លារអាមេរិក | លាន់រៀល | ដុល្លារអាមេរិក | លាន់រៀល |
| | <i>ខាតគណនាអំពីឥទ្ធិពល (ECL)៖</i> | | | | | | | |
| គណនាអតិថិជន | ៣០៥.៤៨១ | ១.២៤១.១៦៩ | ២៦៨.០៩៤ | ១.០៩៥.៧០០ | ២.០៦៩.៧៩៧ | ៨.៤០៥.៤៤៦ | ៥០៧.៣៦៣ | ២.០៦៨.០១២ |
| កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ | ៦២.៩២៨ | ២៥៥.៦៧៧ | ២.៧១៤ | ១១.០៩២ | ៩៤.៣៣៧ | ៣៨៣.១០២ | ៣.០៥៥ | ១២.៤៥២ |
| | ៣៦៨.៤០៩ | ១.៤៩៦.៨៤៦ | ២៧០.៨០៨ | ១.១០៦.៧៩២ | ២.១៦៤.១៣៤ | ៨.៧៨៨.៥៤៨ | ៥១០.៤១៨ | ២.០៨០.៤៦៤ |

បណ្តាញ ត្រីមាស ២.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមលើសង្ខេប និងរបាយការណ៍
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

១០. ចំណាយប្រតិបត្តិការផ្សេងៗ

| | ព័ត៌មានហិរញ្ញវត្ថុ | | | | | | | |
|-------------------------------------|-------------------------------------|---------------|------------------------------------|---------------|-------------------------------------|---------------|------------------------------------|---------------|
| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| បរិច្ចាគសប្បុរសធម៌ | ១.៤១៥.០០០ | ៥.៧៤៩.១៤៥ | ១២.៨១៣ | ៥២.៣៦៧ | ១.៤១៥.០០០ | ៥.៧៤៦.៣១៥ | ១២.៨១៣ | ៥២.២២៦ |
| ជួសជុល និងថែទាំ | ២៥០.៩៧៨ | ១.០១៩.៧២៤ | ៣០៨.១៦២ | ១.២៥៩.៤៥៨ | ៨០៨.០៣៩ | ៣.២៨១.៤៤៦ | ៦០០.៤០៨ | ២.៤៤៧.២៦៣ |
| ចំណាយពន្ធផ្សេងៗ | ១៧៣.៩២០ | ៧០៦.៦៣៧ | ១៩៧.២៨១ | ៨០៦.២៨៧ | ៣៧៧.០២៤ | ១.៥៣១.០៩៤ | ៤០៥.៤៤៥ | ១.៦៥២.៥៩៤ |
| កម្រៃវិជ្ជាជីវៈ | ១៧៣.៥៣២ | ៧០៥.០៦១ | ២១៩.៨៥០ | ៨៩៨.៥២៧ | ៣០៤.៤៣៦ | ១.២៣៦.៣១៥ | ៤០២.៧២៧ | ១.៦៤១.៥១៥ |
| ចំណាយលើសន្តិសុខធនាគារ | ១២៦.១៤៣ | ៥១២.៥១៩ | ១១៨.៣៦៣ | ៤៨៣.៧៥០ | ២៥២.៥២៨ | ១.០២៥.៥១៦ | ២៤៩.៣៤៩ | ១.០១៦.៣៤៧ |
| ចំណាយទីផ្សារ និងការផ្សាយពាណិជ្ជកម្ម | ១១៦.៤០០ | ៤៧២.៩៣៣ | ២១៣.២៧៧ | ៨៧១.៦៦៣ | ២៥៤.០៥៧ | ១.០៣១.៧២៥ | ៣៧៤.១៩៥ | ១.៥២៥.២១៩ |
| ចំណាយទឹកភ្លើង | ១០៦.០៧៧ | ៤៣០.៩៩១ | ១០៩.៦៧៦ | ៤៤៨.២៤៦ | ២០៦.៩៧៧ | ៨៤០.៥៣៤ | ២១០.៧៨៧ | ៨៥៩.១៦៨ |
| ចំណាយលើអាហារ និងការកំសាន្ត | ៨៩.៧២៥ | ៣៦៤.៥៥៣ | ៩៤.៥៤៥ | ៣៨៦.៤០៥ | ១៩១.៧២២ | ៧៧៨.៥៨៣ | ១៨៧.១៧៤ | ៧៦២.៩២១ |
| កម្រៃអាជ្ញាបណ្ណ | ៨៨.៦៥០ | ៣៦០.១៨៥ | ២៦៧ | ១.០៩១ | ១៧៩.១០៦ | ៧២៧.៣៤៩ | ៧៩៦ | ៣.២៤៤ |
| ចំណាយទូរស័ព្ទ | ៥៤.៩៥៥ | ២២៣.២៨២ | ៤៨.៣៥៤ | ១៩៧.៦២៣ | ១០៩.៣៤៦ | ៤៤៤.០៥៤ | ៩៦.៥៩០ | ៣៩៣.៧០១ |
| ចំណាយការជួល | ២៩.៦៣០ | ១២០.៣៨៧ | ៩៩.៣៣៦ | ៤០៥.៩៨៦ | ៧៥.០៦៧ | ៣០៤.៨៤៧ | ២៨.៥៩០ | ១១៦.៥៣៣ |
| ចំណាយធានារ៉ាប់រង | ២៥.៥៧២ | ១០៣.៨៩៩ | ២.៤០៧ | ៩.៨៣៧ | ៤១.៦៧១ | ១៦៩.២២៦ | ៤.៤១៦ | ១៨.០០០ |
| សន្និបាត និងសន្និសីទ | ៦.១៥៦ | ២៥.០១២ | ៥.០៨៣ | ២០.៧៧៤ | ១១.៥៨៤ | ៤៧.០៤៣ | ៤៤.០៧០ | ១៧៩.៦២៩ |
| ចំណាយការធ្វើដំណើរ | ៤.៤៤០ | ១៨.០៤០ | ១៣.៦៨៧ | ៥៥.៧៧៥ | ២០.០៦៥ | ៨១.៤៨៤ | ៨០.០៣១ | ៣២៦.២០៦ |
| ការផ្គត់ផ្គង់ការិយាល័យ ផ្សេងៗ | - | - | ១៤.៤៨៥ | ៥៩.២០០ | ៧៤៨ | ៣.០៣៨ | ១៧.២៤២ | ៧០.២៧៨ |
| | ២.៧៥៤.៦៤៤ | ១១.១៩២.១១៩ | ១.៨២២.៣៦៣ | ៧.៤៤៧.៩៩៨ | ៤.៤៧៧.៧៣៨ | ១៨.១៨៤.០៩៤ | ៣.៣៣៤.៩៧៩ | ១៣.៥៩៣.៣៧៤ |

បណ្តាញ ត្រីមាស ២.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមលើសេចក្តីផ្តើម និងរបាយការណ៍
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

១០. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

| | ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន | | | | | | | |
|-------------------------------------|----------------------------------------|-------------------|------------------------------------|------------------|-------------------------------------|-------------------|------------------------------------|-------------------|
| | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | | សម្រាប់ដំណាច់ការិយបរិច្ឆេទខែ | | | |
| | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | | ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ | |
| | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល | ដុល្លារអាមេរិក | លានរៀល |
| បរិច្ចាគសប្បុរសធម៌ | ១.៤១៥.០០០ | ៥.៧៤៩.១៤៥ | ១២.៨១៣ | ៥២.៣៦៧ | ១.៤១៥.០០០ | ៥.៧៤៦.៣១៥ | ១២.៨១៣ | ៥២.២២៦ |
| ជួសជុល និងថែទាំ | ២៥០.២២៨ | ១.០១៦.៦៧៦ | ៣៦៨.៧០៣ | ១.៥០៦.៨៨៩ | ៨៥៥.៥៩៩ | ៣.៤៨៦.៧៧១ | ៥៩៧.៧៤៨ | ២.៤៣៦.៤២១ |
| កម្រៃវិជ្ជាជីវៈ | ១៧៣.៥៣២ | ៧០៥.០៦១ | ២១៩.៨៥០ | ៨៩៨.៥២៧ | ៣០៤.៤៣៦ | ១.២៣៦.៣១៥ | ៤០២.៧២៧ | ១.៦៤១.៥១៥ |
| ចំណាយពន្ធផ្សេងៗ | ១៧១.០៨៣ | ៦៩៥.១១០ | ១៩៤.៧៤៥ | ៧៩៥.៩២៣ | ៣៧១.៦១៣ | ១.៥០៩.១២០ | ៤០០.៣៥៦ | ១.៦៣១.៨៥១ |
| ចំណាយលើសន្តិសុខធនាគារ | ១២៦.១៤៣ | ៥១២.៥១៩ | ១១៨.៣៦៣ | ៤៨៣.៧៥០ | ២៥២.៥២៨ | ១.០២៥.៥១៦ | ២៤៩.៣៤៩ | ១.០១៦.៣៤៧ |
| ចំណាយទីផ្សារ និងការផ្សាយពាណិជ្ជកម្ម | ១១៦.៤០០ | ៤៧២.៩៣៣ | ២១៣.២៧៧ | ៨៧១.៦៦៣ | ២៥៤.០៥៧ | ១.០៣១.៧២៥ | ៣៧៤.១៩៥ | ១.៥២៥.២១៩ |
| ចំណាយទឹកភ្លើង | ១០៦.០៧៧ | ៤៣០.៩៩១ | ១០៩.៦៧៦ | ៤៤៤.២៤៦ | ២០៦.៩៧៧ | ៨៤០.៥៣៤ | ២១០.៧៨៧ | ៨៥៩.១៦៨ |
| ចំណាយលើអាហារ និងការកំសាន្ត | ៨៩.៧២៥ | ៣៦៤.៥៥៣ | ៩៤.៥៤៥ | ៣៨៦.៤០៥ | ១៩១.៧២២ | ៧៧៨.៥៨៣ | ១៨៧.១៧៤ | ៧៦២.៩២១ |
| កម្រៃអាជ្ញាបណ្ណ | ៨៨.៦៥០ | ៣៦០.១៨៥ | ២៦៧ | ១.០៩១ | ១៧៩.១០៦ | ៧២៧.៣៤៩ | ៧៩៦ | ៣.២៤៤ |
| ចំណាយទូរស័ព្ទ | ៥៤.៩៥៥ | ២២៣.២៨២ | ៤៨.៣៥៤ | ១៩៧.៦២៣ | ១០៩.៣៤៦ | ៤៤៤.០៥៤ | ៩៦.៥៩០ | ៣៩៣.៧០១ |
| ចំណាយការជួល | ៤៧.៩០៣ | ១៩៤.៦៣០ | ៩៨.៧០៩ | ៤០៣.៤២៤ | ១១១.៦១៣ | ៤៥៣.២៦០ | ២៧.៣៣៦ | ១១១.៤២២ |
| ចំណាយធានារ៉ាប់រង | ២៥.៥៧២ | ១០៣.៨៩៩ | ២.៤០៧ | ៩.៨៣៧ | ៤១.៦៧១ | ១៦៩.២២៦ | ៤.៤១៦ | ១៨.០០០ |
| សន្និបាត និងសន្និសីទ | ៦.១៥៦ | ២៥.០១២ | ៥.០៨៣ | ២០.៧៧៤ | ១១.៥៨៤ | ៤៧.០៤៣ | ៤៤.០៧០ | ១៧៩.៦២៩ |
| ចំណាយការធ្វើដំណើរ | ៤.៤៤០ | ១៨.០៤០ | ១៣.៦៨៧ | ៥៥.៧៧៥ | ២០.០៦៥ | ៨១.៤៨៤ | ៨០.០៣១ | ៣២៦.២០៦ |
| ការផ្គត់ផ្គង់ការិយាល័យ ផ្សេងៗ | - | - | ១៤.៤៨៥ | ៥៩.២០០ | ៧៤៨ | ៣.០៣៨ | ១៧.២៤២ | ៧០.២៧៨ |
| | ១០៤.៦០៧ | ៤២៥.០១៨ | ១៨៣.២៤២ | ៧៤៨.៩១០ | ២៣០.០៣៥ | ៩៣៤.១៧២ | ៤០០.៧២៨ | ១.៦៣៣.៣៦៧ |
| | ២.៧៨០.៤៧១ | ១១.២៩៧.០៥៤ | ១.៦៩៨.១៦៦ | ៦.៩៤០.៤០៤ | ៤.៥៥៩.១០០ | ១៨.៥១៤.៥០៥ | ៣.១០៦.៣៥៨ | ១២.៦៦១.៥១៥ |

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងជោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាពអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនរួម និងធនាគារបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុង ក្រោយបំផុតមក។

(ក) ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្រប ក្រុមហ៊ុនរួម និងធនាគារបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិត នីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារដែលត្រូវបានវាស់វែង និងត្រូវ បានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមមូលដ្ឋានដែលបាន កើតឡើង៖

| គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ព័ត៌មានហិរញ្ញវត្ថុរួម | | | |
|--------------------------------------------------------------------------------|----------------------------|----------------------------|----------------------------|------------------------|
| | កម្រិត ១ ដុល្លារអាមេរិក | កម្រិត ២ ដុល្លារអាមេរិក | កម្រិត ៣ ដុល្លារអាមេរិក | សរុប ដុល្លារអាមេរិក |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI) | | | | |
| មូលបត្រកម្មសិទ្ធិ - សេវាសាធារណៈ | ១៨៣.៤១៩ | - | ២១.៨១៨ | ២០៥.២៣៧ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ១៨៣.៤១៩ | - | ២១.៨១៨ | ២០៥.២៣៧ |
| គិតជាពាន់រៀល | ៧៤៦.៥១៥ | - | ៨៨.៧៩៩ | ៨៣៥.៣១៤ |

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

| | | | | |
|--------------------------------------------------------------------------------|----------------|----------|---------------|----------------|
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI) | | | | |
| មូលបត្រកម្មសិទ្ធិ | ១៤២.៦៥១ | - | ២១.៨១៨ | ១៦៤.៤៦៩ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ១៤២.៦៥១ | - | ២១.៨១៨ | ១៦៤.៤៦៩ |
| គិតជាពាន់រៀល | ៥៧៧.០២៣ | - | ៨៨.២៥៤ | ៦៦៥.២៧៧ |

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេប និងជោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៩. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមនៃតម្លៃសមស្រប (ត)

| គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ | ព័ត៌មានហិរញ្ញវត្ថុជោយឡែក | | | |
|--------------------------------------------------------------------------------|----------------------------|----------------------------|----------------------------|------------------------|
| | កម្រិត ១ ដុល្លារអាមេរិក | កម្រិត ២ ដុល្លារអាមេរិក | កម្រិត ៣ ដុល្លារអាមេរិក | សរុប ដុល្លារអាមេរិក |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI) | | | | |
| មូលបត្រកម្មសិទ្ធិ - សេវាសាធារណៈ | ១៨៣.៤១៩ | - | ២១.៨១៨ | ២០៥.២៣៧ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ១៨៣.៤១៩ | - | ២១.៨១៨ | ២០៥.២៣៧ |
| គិតជាពាន់រៀល | ៧៤៦.៥១៥ | - | ៨៨.៧៩៩ | ៨៣៥.៣១៤ |
| | | | | |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI) | | | | |
| មូលបត្រកម្មសិទ្ធិ | ១៤២.៦៥១ | - | ២១.៨១៨ | ១៦៤.៤៦៩ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ១៤២.៦៥១ | - | ២១.៨១៨ | ១៦៤.៤៦៩ |
| គិតជាពាន់រៀល | ៥៧៧.០២៣ | - | ៨៨.២៥៤ | ៦៦៥.២៧៧ |

កម្រិត ១ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទ ដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើ ទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលជាក់លាក់សម្រាប់អង្គការណាមួយ។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅ ក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍ នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការវាស់វែងឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមស្រប

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារតាម FVOCI ជាការវិនិយោគមូលបត្រកម្ពុជាសិទ្ធិដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ផ្អែកតាមតម្លៃលក់ក្នុងទីផ្សារ មាននៅផ្សារមូលបត្រកម្ពុជា ហើយតម្លៃបច្ចុប្បន្ន និងអត្រាអប្បហារដែលត្រូវបានប្រើប្រាស់ ត្រូវបានធ្វើនិយ័តកម្មសម្រាប់ហានិភ័យឥណទានរបស់បដិភាគី ឬ ផ្ទាល់ខ្លួន។

(គ) ការវាស់វែងតម្លៃសមស្របដោយប្រើទិន្នន័យជាក់លាក់មិនលេចអន្តរាគមន៍ (កម្រិត៣)

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺជាការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា (“CBC”) ដែលត្រូវវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយធនាគារបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រ ហើយធនាគារចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

តម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បហារដែលបានប្រើប្រាស់ ត្រូវបានកែតម្រូវទៅតាមហានិភ័យឥណទានរបស់បដិភាគី ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។ មិនមានការកត់ត្រាចំណេញ/ខាតនៅក្នុង លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្រប ប្រហាក់ប្រហែលនឹងតម្លៃយោង។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មិនមានការកត់ត្រាសំវិធានធនបាត់បង់សម្រាប់ FVOCI នេះទេ។

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសម្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសម្រប (ត)

(ii) ឥណទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសម្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសម្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រា ការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសម្របនៃឥណទានអតិថិជនរយៈពេលវែង និងបុរេប្រទានអតិថិជនអាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជនពីធនាគារ និងមិនមែនធនាគារ

តម្លៃសម្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសម្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសម្របប៉ាន់ស្មាននៃប្រាក់បញ្ញើរបស់អតិថិជនដែលមិនមានកាលកំណត់ រួមមានប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសម្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) បំណុលភតិសន្យា

តម្លៃសម្របប៉ាន់ស្មាននៃបំណុលភតិសន្យាដែលមានកាលកំណត់តិចជាង១ឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោង។ ចំពោះបំណុលភតិសន្យាផ្សេងៗទៀត ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង តម្លៃសម្របរបស់វាត្រូវបានប៉ាន់ស្មាន ផ្អែកទៅតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាកំណើនប្រាក់កម្ចីលើទីផ្សារ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសម្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសម្រប (ត)

(vi) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសម្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

(vii) មូលបត្របំណុលដែលបានបោះផ្សាយ

ជាទូទៅ តម្លៃសម្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចអង្កេតបាន នាកាលបរិច្ឆេទ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វាមិនត្រូវបានជួញដូរយ៉ាងសកម្មទេ។ តម្លៃសម្របប៉ាន់ស្មាននៃមូលបត្របំណុល គឺប្រហាក់ ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាលើទីផ្សារ។